



ប្រព័ន្ធការពារនិងគាំពាររដ្ឋកាលីហ្វ័រញ៉ា

អត្ថប្រយោជន៍សាធារណៈសម្រាប់ជនពិការ

ខែសីហា ឆ្នាំ ២០១៦ លេខចេញផ្សាយ #5014.06

មាតិកា

- A. របបសន្តិសុខសង្គម /អត្ថប្រយោជន៍ SSI សម្រាប់ជនពិការ៖..... 3
 - 1. អត្ថប្រយោជន៍ពីរប្រភេទផ្តល់ដោយរដ្ឋបាលរបបសន្តិសុខសង្គម3
 - a. អត្ថប្រយោជន៍ SSI..... 3
 - b. SSDI / អត្ថប្រយោជន៍ពីតាមជំពូក II..... 3
 - 2. ដំណើរការស្នើសុំ 4
 - 3. ការបំពេញតាមស្តង់ដារពិការភាព 4
 - 4. ការបំពេញតាមលក្ខខណ្ឌតម្រូវនៃសិទ្ធិទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ 6
 - 5. ការសំនៅជាមួយគេ និង ប្រាក់ចំណូល "សប្បុរស" 7
 - 6. ឥទ្ធិពលនៃស្ថានភាពអន្តោប្រវេសន៍ 8
 - 7. ការទូទាត់បែបប្រតិសកម្ម 8
 - 8. ការបន្តការពិនិត្យឡើងវិញ ការបញ្ចប់ និងការផ្អាក 8
 - 9. តំណាងទទួលប្រាក់ 9
 - 10. អត្ថប្រយោជន៍នៃពិការភាព និងការងារ 10
 - a. SSI និង ចំណាយលើការងារទាក់ទងនឹងការចុះអន់ថយ 10
 - b. SSI និងគម្រោង PASS..... 11
 - c. SSDI/ជំពូក II, រយៈពេលសាកល្បងការងារ រយៈពេលបន្ថែមនៃសិទ្ធិទទួលនិង SGA 12
 - 11. ការទូទាត់លើស 13
 - a. បណ្តឹងថាតើមានការទូទាត់លើសដែរឬទេ 13
 - b. ការលះបង់ការទូទាត់លើស 13
 - c. ស្តង់ដារនៃការលះបង់ 13
 - d. តំណាងទទួលប្រាក់ និងការទូទាត់លើស 14

ទំព័រ 2 នៃ 26

12.	មូលប្បទានប័ត្រដែលបាត់ នីតិវិធីទូទាត់ជាបន្ទាន់ និង..... ការបង់ប្រាក់ជាមុនបន្ទាន់	14
13.	បណ្តឹង.....	15
a.	ជំហាននៅក្នុងដំណើរការបណ្តឹង	15
b.	ការបន្តទទួលបានអត្ថប្រយោជន៍ក្នុងអំឡុងពេលបណ្តឹង.....	16
14.	បណ្តឹងអំពីបញ្ហារដ្ឋបាលជាមួយការិយាល័យសន្តិសុខសង្គម.....	16
B.	Medi-Cal.....	18
C.	Medi-Cal សម្រាប់កុមារនិងកម្មវិធី EPSDT.....	20
D.	សេវាកម្មគាំពារតាមផ្ទះ /សេវាថែទាំផ្ទាល់ខ្លួន.....	23
E.	ជំនួយទូទៅនិងតែមអាហារ.....	25
F.	CalWORKs.....	26

A. របបសន្តិសុខសង្គម / អត្ថប្រយោជន៍ SSI សម្រាប់ជនពិការ៖

1. អត្ថប្រយោជន៍ពីរប្រភេទផ្តល់ដោយរដ្ឋបាលរបបសន្តិសុខសង្គម

ផ្នែកនេះគ្របដណ្តប់លើកម្មវិធីចំនួនពីរ។ កម្មវិធីទាំងពីរនេះប្រើនិយមន័យដូចគ្នាចំពោះ ពាក្យថាពិការភាព (លើកលែងនិយមន័យពិសេសណាមួយសម្រាប់កុមារដែលទទួលបាន អត្ថប្រយោជន៍ SSI)៖

a. អត្ថប្រយោជន៍ SSI

ចំណូលរបបសន្តិសុខបន្ថែម (SSI)៖ អត្ថប្រយោជន៍ទាំងនេះគឺសម្រាប់កុមារនិងមនុស្ស ពេញវ័យដែលមានប្រាក់ចំណូលនិងធនធានមានកំណត់។ មនុស្សដែលមានអាយុ 65 ឆ្នាំ ឬច្រើន ជាងនេះ មានសិទ្ធិទទួលបានអត្ថប្រយោជន៍ទាំងនេះ (ដោយមានកម្រិតកំណត់ដាច់ដោយ ឡែកចំពោះអ្នកដែលមិនមែនជាពលរដ្ឋ)។ នៅឆ្នាំ 2016 កម្រិតអត្ថប្រយោជន៍ SSI នៅក្នុងរដ្ឋ California មានចំនួន USD889.40 ចំពោះជនចាស់ជរាឬជនពិការម្នាក់ និង USD1,496.20 សម្រាប់បុគ្គលពីរនាក់ក្នុងប្រពន្ធ។ ប្រសិនបើអ្នកទទួលបានប្រាក់ចំណូលប្រភេទផ្សេងទៀត (ដូចជា SSDI / អត្ថប្រយោជន៍តាមជំពូក II) ដែលមានចំនួនតិចជាងស្តង់ដារ SSI នោះ អ្នកក៏អាចទទួលបានផងដែរនូវមូលប្បទានប័ត្រពី SSI ដើម្បីបំពេញបន្ថែមលើចំណូលនោះ។ ប្រសិនបើអ្នកទទួលបានអត្ថប្រយោជន៍ពី SSI សូម្បីតែមួយដុល្លារក៏ដោយ ក៏អ្នកមានសិទ្ធិ ទទួលបានដោយស្វ័យប្រវត្តិនូវ Medi-Cal ដោយឥតគិតថ្លៃដែរ។

b. SSDI / អត្ថប្រយោជន៍តាមជំពូក II

អត្ថប្រយោជន៍ធានារ៉ាប់រងពិការភាពនៃរបបសន្តិសុខសង្គម (SSDI) មានពីរប្រភេទ។ ទីមួយគឺសម្រាប់កម្មករនិយោជិតពិការ ដែលស្ថិតក្រោមការធានារ៉ាប់រងរបបសន្តិសុខ សង្គម។ ទីពីរ គឺសម្រាប់កូនៗរបស់កម្មករនិយោជិតពិការ ដែលស្ថិតក្រោមការធានារ៉ាប់រងរបបសន្តិសុខសង្គម ហើយដែលពួកគេបានចូលនិវត្តន៍ ពិការ ឬស្លាប់។ ពេលខ្លះ អត្ថប្រយោជន៍ ទាំងនេះត្រូវបានគេហៅថា អត្ថប្រយោជន៍តាមជំពូក II។ ជំពូក II គឺជាផ្នែកដែលគ្របដណ្តប់លើ ពិការភាព ការចូលនិវត្តន៍ និង អត្ថប្រយោជន៍សម្រាប់អ្នកនៅក្នុងបន្តក ដែលមានចែងនៅ ក្នុងច្បាប់របបសន្តិសុខសង្គម។

1) សម្រាប់កម្មករពិការ

អត្ថប្រយោជន៍ធានារ៉ាប់រងពិការភាពនៃរបបសន្តិសុខសង្គម (SSDI)៖ អត្ថប្រយោជន៍ទាំងនេះ គឺសម្រាប់អ្នកដែលបានធ្វើការ និងបានបង់ប្រាក់ចូលទៅក្នុងរបបសន្តិសុខសង្គម រយៈពេលយូរមុននឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានអត្ថប្រយោជន៍នានា នៅពេលដែល ពួកគេក្លាយជាជនពិការ។ ប្តី/ប្រពន្ធ និងកូនរបស់កម្មករដែលមានពិការភាពនេះ អាចនឹង មានសិទ្ធិទទួលបានអត្ថប្រយោជន៍បន្ថែមពីលើអត្ថប្រយោជន៍នានារបស់កម្មករនិយោជិត។ បន្ទាប់ពីរយៈពេល 24 ខែនៃអត្ថប្រយោជន៍ SSDI អ្នកទទួលបានអត្ថប្រយោជន៍នេះ ចាប់ផ្តើមទទួលបាន Medicare។

2) សម្រាប់កូនៗពេញវ័យដែលពិការរបស់កម្មករនិយោជិត

អត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលពិការ (DAC ឬ CDB)៖ គឺជា កម្មវិធីពិសេសរបស់ជំពូក II សម្រាប់អ្នកដែលមានអាយុយ៉ាងតិច 18 ឆ្នាំ ដែលធ្លាក់ខ្លួនពិការ ធ្ងន់ធ្ងរមុនអាយុ 22 ឆ្នាំ និងមិនទាន់រៀបការនៅពេលដែលពួកគេដាក់ពាក្យសុំ។ អត្ថប្រយោជន៍

ពិសេសសម្រាប់អ្នកនៅក្នុងបន្តកទាំងនេះ គឺអាស្រ័យលើកំណត់ត្រាប្រាក់ចំណូលរបស់ឪពុក/ម្តាយ (ឬអ្នកមើលថែផ្សេងទៀត) ដែលបានចូលនិវត្តន៍ ពិការ ឬបានស្លាប់ ដែលបានបង់ប្រាក់ចូលរបបសន្តិសុខសង្គម។ កូនពេញវ័យដែលពិការ មិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍ទាំងនេះទេ រហូតទាល់តែឪពុក/ម្តាយចាប់ផ្តើមទទួលបានអត្ថប្រយោជន៍តាមជំពូក II នៅពេលពួកគាត់ចូលនិវត្តន៍ ឬធ្លាក់ខ្លួនពិការ ឬស្លាប់។ បន្ទាប់ពីរយៈពេល 24 ខែនៃអត្ថប្រយោជន៍ទាំងនេះ អ្នកទទួលបាន DAC/CDB មានសិទ្ធិទទួលបាន Medicare។

2. ដំណើរការដាក់ពាក្យស្នើសុំ

សូមចាប់ផ្តើមដំណើរការដាក់ពាក្យស្នើសុំដោយហៅទូរសព្ទទៅលេខ 800-772-1213។ សរសេរឈ្មោះរបស់បុគ្គលដែលអ្នកបាននិយាយជាមួយ និងកត់ទុកកាលបរិច្ឆេទ។ គេនឹងផ្ញើសំណុំឯកសារពាក្យស្នើសុំមួយទៅឲ្យអ្នក ដើម្បីបំពេញហើយផ្ញើត្រឡប់មកវិញ។ ប្រសិនបើសំណុំឯកសារពាក្យស្នើសុំនោះត្រូវបានបញ្ជូនត្រឡប់មកវិញក្នុងរយៈពេល 60 ថ្ងៃក្រោយពីថ្ងៃហៅទូរសព្ទលើកដំបូង នោះថ្ងៃហៅទូរសព្ទនេះនឹងត្រូវចាត់ទុកជាកាលបរិច្ឆេទដាក់ពាក្យស្នើសុំនេះ។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការស្វែងយល់ ឬបំពេញពាក្យស្នើសុំ ហើយមិនអាចរកអ្នកណាម្នាក់ឱ្យជួយបានទេនោះ សូមសុំជំនួយពីរដ្ឋបាលរបបសន្តិសុខសង្គមដោយផ្ទាល់។ ក្នុងផ្នែកទី 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទា រដ្ឋបាលរបបសន្តិសុខសង្គម ត្រូវបានតម្រូវឱ្យជួយដល់ជនពិការដែលត្រូវការជំនួយនេះ។

ភ្នាក់ងារក្នុងមូលដ្ឋានមួយចំនួនដែលអាចជួយរៀបចំពាក្យស្នើសុំរបបសន្តិសុខសង្គមជាលើកដំបូងបានមានដូចជា មជ្ឈមណ្ឌលដើម្បីការរស់នៅដោយឯករាជ្យ (Independent Living Centers)។ ប្រសិនបើអ្នកទទួលបានជំនួយទូទៅនោះ ខោនធីអាចជួយអ្នករៀបចំពាក្យស្នើសុំ SSI បាន។

ប្រសិនបើពាក្យស្នើសុំដំបូងរបស់អ្នកត្រូវបានបដិសេធ ការប្តឹងតវ៉ាមានសំខាន់ខ្លាំងណាស់។ (សូមមើលផ្នែកក្រោយស្តីពីការដាក់ពាក្យបណ្តឹងតវ៉ា)។ អ្នកមានឱកាសច្រើនក្នុងការឈ្នះប្រសិនបើអ្នករកមេធាវីម្នាក់ដើម្បីឱ្យជួយតវ៉ាក្នុងបណ្តឹងរបស់អ្នក។ មេធាវីឯកជននឹងតំណាងឱ្យអ្នកដាក់ពាក្យស្នើសុំដំបូង នៅក្នុងដំណាក់កាលសវនាការតុលាការរដ្ឋបាល ដោយពុំមានការបង់ប្រាក់ជាមុនឡើយ។ ប្រសិនបើអ្នកឈ្នះ នោះថ្លៃមេធាវីជាធម្មតាគឺ 25% នៃតម្លៃអត្ថប្រយោជន៍ប្រតិសកម្ម ដែលត្រូវគិតថយក្រោយ រាប់ចាប់ពីកាលបរិច្ឆេទនៃការស្នើសុំដំបូងរបស់អ្នក។ ប្រសិនបើអ្នកចាញ់វិញ អ្នកមិនត្រូវបង់ប្រាក់អ្វីទាំងអស់។ ដើម្បីស្វែងរកមេធាវីក្នុងមូលដ្ឋានឱ្យជួយអ្នក សូមទាក់ទងមកកាន់គណៈមេធាវីប្រចាំខោនធី ឬអង្គការជាតិនៃតំណាងរបស់អ្នកទាមទាររបបសន្តិសុខសង្គម (NOSSCR) តាមរយៈទូរសព្ទលេខ៖ 1-800-431-2804។

3. ការបំពេញតាមស្តង់ដារពិការភាព

ការិយាល័យរបបសន្តិសុខសង្គមក្នុងមូលដ្ឋាន បញ្ជូនទម្រង់បែបបទដែលបានបំពេញដោយអ្នកស្នើសុំ ដោយរួមបញ្ចូលទាំងសេចក្តីប្រកាសព័ត៌មានវេជ្ជសាស្ត្រ និងព័ត៌មានស្តីពីបញ្ហាពិការភាពរបស់បុគ្គលនោះ ទៅកាន់ផ្នែកសេវាកំណត់ពិការភាព (DDS) នៃក្រសួងសេវាសង្គមកិច្ចរដ្ឋកាលីហ្វ័រញ៉ា។ DDS ទទួលខុសត្រូវក្នុងការប្រមូលភស្តុតាងផ្នែកវេជ្ជសាស្ត្រ មុននឹងធ្វើសេចក្តីសម្រេចចិត្ត។ រាល់អ្នកដាក់ពាក្យស្នើសុំ នឹងត្រូវបានគេចាត់តាំងអ្នកវិភាគម្នាក់ឱ្យ ដើម្បីជួយរៀបចំករណីរបស់ពួកគេម្នាក់ៗ។ ជាធម្មតាអ្នកវិភាគនឹងផ្ញើកម្រងសំណួរស្តីពីសកម្មភាពប្រចាំថ្ងៃ ទៅអ្នកដាក់ពាក្យស្នើសុំ និងទៅនរណាម្នាក់ដែលស្គាល់អ្នកដាក់ពាក្យស្នើសុំនោះ។

a. របៀបដែលអ្នកគាំពារអាចជួយបាន

ជំនួយពីអ្នកគាំពារនៅក្នុងដំណើរការវាយតម្លៃពិការភាព គឺពិតជាមានសារៈសំខាន់ណាស់។ អ្នកគាំពារអាចជួយ ឬឱ្យនរណាម្នាក់ជួយដល់អ្នកដាក់ពាក្យស្នើសុំ ក្នុងការបំពេញកម្រងសំណួរ ដើម្បីឱ្យចម្លើយឆ្លុះបញ្ចាំងដោយសុក្រឹតពីផលប៉ះពាល់នៃបញ្ហាពិការភាពលើជីវិតរស់នៅប្រចាំថ្ងៃ។ អ្នកគាំពារអាចប្រាស្រ័យទាក់ទងជាមួយអ្នកវិភាគ DDS និងជួយឱ្យទទួលបាន ភស្តុតាងវេជ្ជសាស្ត្រដែលនៅខ្វះ។ ក្នុងករណីភាគច្រើន ការបដិសេធដោយភាន់ច្រឡំ គឺដោយសារតែ DDS មិនមានគ្រប់ភស្តុតាងវេជ្ជសាស្ត្រដែលខ្លួនត្រូវការ។ ប្រសិនបើអ្នកគាំពារ គិតថាអាចមានបង្កប់បញ្ហាផ្នែកសរីរាង្គចំពោះពិការភាពនោះ (ដែលវាអាចជាករណីកើតមានចំពោះមនុស្សមួយចំនួនដែលមានប្រវត្តិនៃការប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង) អ្នកគាំពារអាចស្នើការបញ្ជូនបន្តទៅធ្វើតេស្តប្រព័ន្ធប្រសាទនិងចិត្តសាស្ត្រពិសេសបាន។ ពេលខ្លះ អ្នកវិភាគនឹងបញ្ជូនអ្នកដាក់ពាក្យស្នើសុំដើម្បីធ្វើការពិនិត្យបែបពិគ្រោះយោបល់ផ្នែកចិត្តសាស្ត្រមួយ ប៉ុន្តែការពិនិត្យដែលរៀបចំឡើងដោយ DDS នោះ ជាញឹកញាប់គឺមានលក្ខណៈស្ទើរ និងមិនបានដោះស្រាយបញ្ហាពិការភាពរបស់អ្នកដាក់ពាក្យស្នើសុំនោះទេ។ អ្នកគាំពារអាចជួយអ្នកដាក់ពាក្យស្នើសុំតាមរយៈការរៀបចំឱ្យមានការពិនិត្យតាមរយៈអ្នកផ្តល់សេវារបស់ខោនធី។

b. និយមន័យពិការភាពសម្រាប់មនុស្សពេញវ័យ

មនុស្សពេញវ័យម្នាក់គឺជាជនពិការ ប្រសិនបើគាត់មិនអាចធ្វើសកម្មភាពដុំកំភួន និងទទួលប្រាក់កម្រៃ (SGA) ដោយសារតែការចុះខ្សោយផ្លូវកាយឬសតិបញ្ញាដែលអាចកំណត់បានតាមលក្ខណៈវេជ្ជសាស្ត្រ ដែលគេរំពឹងថានឹងអូសបន្លាយរយៈពេល 12 ខែ ឬយូរជាងនេះ ឬនឹងបណ្តាលឱ្យស្លាប់។ លើសពីនេះទៀត បុគ្គលនោះត្រូវតែអសមត្ថភាពក្នុងការបំពេញការងារដែលគេធ្លាប់ធ្វើកន្លងមក (បើមាន) ឬការងារផ្សេងទៀតជាច្រើន ដែលមាននៅក្នុងតំបន់បុគ្គលនោះរស់នៅ។ ការធ្វើតេស្តនេះ មិនគិតថាអ្នកដាក់ពាក្យសុំនឹងត្រូវបានគេជួលឱ្យធ្វើការងារឬអត់នោះទេ ប៉ុន្តែ(ប្រសិនបើគេជួលវិញ) ថាតើអ្នកដាក់ពាក្យសុំនឹងអាចរក្សាការងារនោះបានឬទេ។ ការកំណត់ពីបញ្ហាពិការភាព អាចបង្អាក់សមត្ថភាពរបស់អ្នកដាក់ពាក្យសុំក្នុងការរក្សាការងារដូចជា អ្នកបម្រើការនៅកន្លែងចតយានយន្ត អ្នកលាងបានក្នុងភោជនីយដ្ឋាន អ្នកគិតលុយនៅក្នុងភោជនីយដ្ឋានអាហាររហ័ស ឬអ្នកបម្រើការជាអ្នកដំឡើងគ្រឿងម៉ាស៊ីនជាដើម។

និយមន័យនៃពិការភាពនេះ មិនរាប់បញ្ចូលចំពោះបុគ្គលដែលពិការដោយសារការសេពគ្រឿងស្រវឹង ឬការប្រើប្រាស់សារធាតុញៀនផ្សេងៗនាពេលបច្ចុប្បន្ននេះឡើយ។ ទោះជាយ៉ាងនេះក្តី បុគ្គលទាំងនោះអាចនឹងទទួលបានការធានារ៉ាប់រង ប្រសិនបើពួកគេបំពេញតាមស្តង់ដារពិការភាព ដោយសារតែការចុះខ្សោយផ្សេងៗ បើទោះបីជាការចុះខ្សោយនោះ ជាលទ្ធផលនៃការប្រើប្រាស់សារធាតុញៀនកាលពីអតីតកាលក៏ដោយ។

ដំបូង DDS នឹងពិនិត្យមើលថាតើការចុះខ្សោយ ឬបញ្ហានៃការចុះខ្សោយរបស់អ្នកដាក់ពាក្យសុំបំពេញតាមលក្ខណៈវិនិច្ឆ័យនៃបញ្ជីស្តីពីការចុះខ្សោយផ្នែកវេជ្ជសាស្ត្ររបស់បុគ្គលនោះដែរឬទេ។ ទាំងនេះមានចែងនៅក្នុងបទប្បញ្ញត្តិរបបសន្តិសុខសង្គម (20 CFR ផ្នែក 400) នៅពីក្រោយ 20 CFR ផ្នែក 404. 1599។ សម្រាប់បុគ្គលដែលពិការផ្លូវចិត្ត ឬពិការផ្នែកលូតលាស់ ដោយចាប់ផ្តើមជាមួយនឹងបញ្ហានៅចំនុច 12.00 អំពីជំងឺផ្លូវចិត្ត។ ទោះបីជាបុគ្គលម្នាក់មិនអាចបំពេញបានទៅតាមលក្ខណៈវិនិច្ឆ័យមួយនៅក្នុងបញ្ជីក៏ដោយ ក៏បុគ្គលរូបនោះអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប្រសិនបើគេរកឃើញថាបុគ្គលរូបនោះមានពិការភាព

ដែលមានលក្ខណៈធ្ងន់ធ្ងរប្រហាក់ប្រហែលទៅនឹងការចុះខ្សោយដែលមាននៅក្នុងបញ្ជី។ ឧទាហរណ៍ នេះប្រហែលជាដោយសារតែបុគ្គលម្នាក់នោះ មានពិការភាពច្រើន ហើយអាចត្រូវទៅ តាមលក្ខណៈវិនិច្ឆ័យមួយចំនួននៅក្នុងបញ្ជីពីរប្រើប្រាស់។ ឬក៏ពិការភាពរបស់បុគ្គលនោះអាច មានផលប៉ះពាល់ផ្នែកមុខងារនៃការចុះខ្សោយដែលមាននៅក្នុងបញ្ជី។ សូមមើលលក្ខណៈវិនិច្ឆ័យ របស់ ABD ក្រោមបញ្ជីជំងឺផ្លូវចិត្ត (Mental Disorder Listings)។

ប្រសិនបើអ្នកដាក់ពាក្យស្នើសុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬប្រហាក់ប្រហែលដូច មានចែងនៅក្នុងបញ្ជីនោះទេ DDS នឹងពិនិត្យមើលថាតើអ្នកដាក់ពាក្យស្នើសុំនោះ អាចត្រូវ ទ្បប់ទៅធ្វើប្រភេទការងារដែលធ្លាប់ធ្វើពីមុនៗនោះ (បើមាន) បានដែរឬទេ។ ប្រសិនបើអ្នកមិន អាចបំពេញការងារពីមុនបានទេ DDS នឹងពិនិត្យមើលថាតើមានការងារសមស្របផ្សេងទៀត ដែលអ្នកអាចធ្វើបានដែរឬអត់ ដោយផ្អែកទៅតាមអាយុ ការអប់រំ បទពិសោធន៍ការងារ និង បញ្ហាពិការភាពរបស់អ្នក។ សម្រាប់បុគ្គលដែលពិការផ្លូវចិត្ត និងការចុះខ្សោយផ្នែកសតិបញ្ញា ឬប្រសាទផ្សេងទៀតនោះ ជាធម្មតាមាន "ការកំណត់ពិការភាពបាត់បង់សមត្ថភាពដែលមិនស្តែង ឡើងដោយកាយសម្បទារ" ដែលត្រូវយកមកពិចារណា។ ច្បាប់គ្រប់គ្រងរបបសន្តិសុខសង្គមលេខ 85-15 និង 85-16 ពិភាក្សាអំពីរបៀបដែលរបបសន្តិសុខសង្គមពិនិត្យទៅលើដែនកំណត់នៃ ពិការភាព ទាក់ទងនឹងការចុះខ្សោយផ្នែកសតិបញ្ញាឬប្រព័ន្ធប្រសាទ។

c. និយមន័យពិការភាពសម្រាប់កុមារ

នៅឆ្នាំ 1996 សភាបានបង្កើតនិយមន័យនៃពិការភាពសម្រាប់កុមារ។ ផលប៉ះពាល់ ចម្បងនៃនិយមន័យដែលរួមគ្នាចំនេះបានកើតឡើងលើកុមារដែលចុះខ្សោយផ្នែកសតិបញ្ញា។ កុមារដែលមានអាយុក្រោម 18 ឆ្នាំ ត្រូវបានចាត់ទុកថាមានពិការភាព ប្រសិនបើពួកគេមាន "ការចុះខ្សោយខាងផ្លូវកាយ ឬសតិបញ្ញាដែលអាចកំណត់បានតាមលក្ខណៈវេជ្ជសាស្ត្រ ដែលបង្ក ជាដែនកំណត់មុខងារធ្ងន់ធ្ងរនិងគួរកត់សម្គាល់ ហើយការចុះខ្សោយនេះ អាចបណ្តាលឱ្យស្លាប់ ឬ ដែលបានអូសបន្លាយពេលយូរ ឬ ត្រូវបានគេរំពឹងថានឹងបន្តមានជាប់ក្នុងរយៈពេលមិនតិច ជាង 12 ខែ"។ ក្នុងការអនុវត្ត វាមានន័យថាកុមារត្រូវតែបង្ហាញថា ពួកគេត្រូវតាមលក្ខណៈ វិនិច្ឆ័យក្នុងបញ្ជី ឬ មានលក្ខណៈវេជ្ជសាស្ត្រ ឬមុខងារសមមូលទៅនឹងអ្វីដែលមានចែងនៅក្នុង បញ្ជី។

4. ការបំពេញតាមលក្ខខណ្ឌតម្រូវការនៃសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ

បរិមាណធនធាន និងប្រាក់ចំណូលក្រៅពីការងារ មិនមានបញ្ហាចំពោះគោលបំណង នានានៃកម្មវិធី SSDI និង DAC (ជំពូក II) ឡើយ។ ទោះជាយ៉ាងណាក៏ដោយ SSI គឺជាកម្មវិធីផ្អែក លើតម្រូវការ ហើយបរិមាណធនធាននិងប្រាក់ចំណូលគឺជាបញ្ហាចោទ។ សម្រាប់ SSI បុគ្គលម្នាក់អាចទទួលបានធនធានរហូតដល់ទៅ 2,000 ដុល្លារ។ ប្តីប្រពន្ធអាចទទួលបានធន ធានរហូតដល់ទៅ 3,000 ដុល្លារ។ ក៏ប៉ុន្តែ ធនធានមួយចំនួន គឺមានការលើកលែងដូចជា ផ្ទះ សម្បែង គ្រឿងសង្ហារឹមនៅក្នុងផ្ទះ ចិញ្ចៀនអាពាហ៍ពិពាហ៍ និងចិញ្ចៀនភ្ជាប់ពាក្យ រថយន្តមួយ គ្រឿងប្រើសម្រាប់ការដឹកជញ្ជូន ថវិកាសម្រាប់ការបញ្ចុះសព ឬគណនីរក្សាទុកថវិកានេះ និង ធនធាននានាដែលប្រើសម្រាប់ផ្គត់ផ្គង់ខ្លួនឯង។ របបសន្តិសុខសង្គមមិនរាប់បញ្ចូលគណនី សម្រាប់ការចូលនិវត្តន៍ ដែលកាន់កាប់ដោយប្តី/ប្រពន្ធរបស់បុគ្គលដែលមានពិការភាព ឬ ឪពុក/ម្តាយរបស់កុមារដែលមានពិការភាពនោះទេ។

ប្រាក់ចំណូលគឺជាទឹកប្រាក់ ឬជារបស់របរដែលអ្នកអាចបំលែងទៅជាទឹកប្រាក់ ដែលអ្នក ទទួលបានក្នុងរយៈពេលមួយខែ។ អ្វីដែលនៅសល់សម្រាប់ខែបន្ទាប់ ត្រូវបានរាប់ជាធនធាន។

ប្រាក់ចំណូលដែលទទួលបានពីការកាត់កងប្រាក់វិភាជន៍តិចតួច អាចប៉ះពាល់ដល់ចំនួនទឹកប្រាក់នៃអត្ថប្រយោជន៍ SSI ដែលត្រូវទទួលបាន៖

ឧទាហរណ៍៖ Dora ទទួលបានប្រាក់ USD460 ក្នុងមួយខែពីអត្ថប្រយោជន៍ SSDI / ជំពូក II។ វាចាត់ទុកជាប្រាក់ចំណូលដែលមិនបានរក ហើយត្រូវបានកាត់បន្ថយដោយកាត់កងពីរបបសន្តិសុខសង្គមចំនួន USD20 ដែលអនុវត្តទៅលើប្រាក់ចំណូលណាមួយ។ ដូច្នេះ ប្រាក់ចំណូលដែលរាប់បញ្ចូលសម្រាប់គោលបំណងនានារបស់ SSI គឺចំនួន USD440 ។ ការបង់ប្រាក់ SSI របស់ Dora គឺសម្រាប់ភាពខុសគ្នារវាងចំនួនទឹកប្រាក់ SSI ដែលគាត់នឹងទទួលបាន ប្រសិនបើគាត់គ្មានប្រាក់ចំណូល (USD889.40 នៅឆ្នាំ 2016 សម្រាប់អ្នកនៅលីវ) និងចំនួន USD440 សម្រាប់ជំនួយ បានពី SSI ចំនួន USD449.40។

សម្រាប់ SSI របបសន្តិសុខសង្គមពិចារណា ឬ "ចាត់ទុក" ប្រាក់ចំណូលនិងធនធាននានារបស់បុគ្គលផ្សេងៗនៅក្នុងករណីជាក់លាក់មួយចំនួន៖ ប្រាក់ចំណូលនិងធនធានរបស់ឪពុក/ម្តាយ ឬ ឪពុក/ម្តាយចុងដែលមានកូនពិការ ត្រូវបានយកមកពិចារណា។ ប្រាក់ចំណូលរបស់ប្តី/ប្រពន្ធក្នុងក្រុមគ្រួសារជាមួយគ្នា ត្រូវបានយកមកពិចារណា។ ប្រាក់ចំណូលរបស់អ្នកឧបត្ថម្ភដល់ជនអន្តោប្រវេសន៍ ត្រូវបានយកមកពិចារណានៅក្នុងកាលៈទេសៈជាក់លាក់មួយចំនួន។

5. ការរស់នៅជាមួយគេ និង ប្រាក់ចំណូល "សប្បុរស"

មានវិធានពិសេសមួយចំនួន នៅពេលដែលអ្នកទទួលបានប្រាក់ចំណូលសប្បុរស។ ប្រាក់ចំណូលសប្បុរស ត្រូវបានគិតតែក្នុងករណីត្រូវបានផ្តល់ជូនសម្រាប់ការចំណាយលើម្ហូបអាហារ ឬជម្រកស្នាក់នៅតែប៉ុណ្ណោះ។ ប្រសិនបើនរណាម្នាក់ផ្តល់ដល់អ្នកទទួលអត្ថប្រយោជន៍ SSI នូវប័ណ្ណសម្រាប់ជិះរថយន្តក្រុង ចំណីសត្វឆ្ការ ឬបង់ប្រាក់ដោយផ្ទាល់ឱ្យទៅនរណាម្នាក់សម្រាប់ការព្យាបាលតាមបែបវេជ្ជសាស្ត្រ ឬសេវាដទៃទៀត នោះមិនមែនជាប្រាក់ចំណូលដែលត្រូវរាប់បញ្ចូលនោះទេ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកទទួលអត្ថប្រយោជន៍ SSI កំពុងរស់នៅជាមួយបុគ្គលផ្សេងទៀត ហើយមិនបង់ប្រាក់ចំណែកស្មើភាពសម្រាប់ថ្លៃម្ហូបអាហារនិង/ឬលំនៅដ្ឋានទេនោះ ប្រាក់ SSI នឹងត្រូវបានកាត់បន្ថយមួយភាគបីនៃជំនួយពីសហព័ន្ធសម្រាប់ SSI នៅក្រោមវិធានការ "ការរស់នៅក្នុងគ្រួសាររបស់អ្នកផ្សេង" (ក្នុងឆ្នាំ 2016 មានប្រហែល USD244.33) បើទោះបីជាចំនួននោះច្រើនជាងភាពមិនស្របគ្នារវាងអ្វីដែលត្រូវបានចូលរួមបង់ និង "ចំណែកស្មើភាពគ្នា" របស់អ្នកទទួលអត្ថប្រយោជន៍ SSI ក៏ដោយ។

វិធាននេះត្រូវបានអនុវត្តនៅពេលអ្នកទទួលអត្ថប្រយោជន៍ SSI កំពុងទទួលបានអាហារនិងទីជម្រកពីគ្រួសារនោះ។ ប្រសិនបើវិធាននេះមិនត្រូវបានអនុវត្ត (នៅពេលដែលទទួលបានអាហារឬទីជម្រក) ទេ នោះរបបសន្តិសុខសង្គមនឹងអនុវត្តវិធាននៃ "តម្លៃសន្តិក" ដែលនឹងត្រូវចាត់ទុកជាប្រាក់ចំណូលរាប់បាន ដែលមានចំនួនតិចជាង (1) ភាពខុសគ្នារវាងតម្លៃនៃអ្វីដែលត្រូវទទួលបាន និងអ្វីដែលអ្នកចំណាយលើវា និង (2) "តម្លៃសន្តិក" ដែលមានចំនួនមួយភាគបីនៃជំនួយរបស់សហព័ន្ធសម្រាប់ SSI បូកថែម 20 ដុល្លារ៖

ឧទាហរណ៍៖ លោក Eduardo រស់នៅក្នុងផ្ទះល្វែងមួយដោយមិនអស់ថ្លៃឈ្នួល នៅខាងលើហ្គារាសមួយ ដែលស្ថិតនៅខាងក្រោយផ្ទះបងប្អូនស្រីរបស់គាត់។ លោក Eduardo យល់ស្របថាថ្លៃឈ្នួលគឺ 300 ដុល្លារក្នុងមួយខែ។ ការបង់ប្រាក់ SSI ប្រចាំខែរបស់លោក Eduardo នៅឆ្នាំ 2016 គឺ USD889.40 នឹងត្រូវបានកាត់បន្ថយ USD244.33 និង USD20 ដូច្នេះប្រាក់ SSI របស់គាត់ត្រូវថយចុះមកនៅត្រឹម USD645.07។

6. ឥទ្ធិពលនៃស្ថានភាពអន្តោប្រវេសន៍

ចំពោះគោលបំណងនានានៃការទទួលបានអត្ថប្រយោជន៍តាមជំពូក II នៃរបបសន្តិសុខសង្គមសម្រាប់ជនពិការ និងអត្ថប្រយោជន៍ DAC អ្នកទទួលបានចាំបាច់ត្រូវមានវត្តមានស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិក។ នេះរួមបញ្ចូលទាំងអ្នកដែលមានវត្តមានដោយមានទិដ្ឋាការ ឬអ្នកដែលមានការព្យួរការនិរទេស។

ចំពោះគោលបំណងនានារបស់ SSI សាកលលោកត្រូវបានបែងចែករវាងជនមិនមែនពលរដ្ឋ ដែលបានកំពុងទទួលអត្ថប្រយោជន៍ SSI មុនថ្ងៃទី22 ខែសីហាឆ្នាំ 1996 (កាលបរិច្ឆេទដែលច្បាប់កំណែទម្រង់សុខុមាលភាពត្រូវបានអនុម័ត) ឬ បានកំពុងរស់ស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃនោះ និង ជនមិនមែនជាពលរដ្ឋដែលចាប់ផ្តើមរស់ស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃនោះ ឬក្រោយថ្ងៃនោះ។ សម្រាប់បណ្តាជននៅទីនេះ ឬដែលទទួលជំនួយ SSI មុនថ្ងៃទី22 ខែសីហា ឆ្នាំ1996 នោះ វិធាននានារបស់ SSI មិនត្រូវបានកែប្រែឡើយ លើកលែងតែជនមិនមែនពលរដ្ឋ ដែលមិនបានកំពុងទទួលអត្ថប្រយោជន៍ SSI មុនថ្ងៃទី22 ខែសីហាឆ្នាំ 1996 នឹងមិនមានសិទ្ធិគ្រប់គ្រាន់សម្រាប់ទទួលបាន SSI ដោយយោងលើមូលដ្ឋាននៃអាយុ នៅពេលដែលពួកគេឈានដល់អាយុ 65 ឆ្នាំ។ មនុស្សវ័យចាស់នឹងអាចមានសិទ្ធិទទួលបាន SSI ដោយយោងលើពិការភាព។

វិធាននេះមានភាពស្មុគស្មាញសម្រាប់បណ្តាជនដែលត្រូវបានទទួលស្គាល់ស្របច្បាប់បន្ទាប់ពីថ្ងៃទី 21 ខែសីហាឆ្នាំ 1996 ហើយសិទ្ធិទទួលបានរបស់ពួកគេ គួរត្រូវត្រួតពិនិត្យឡើងវិញជាមួយនឹងនរណាម្នាក់ដែលមានចំណេះដឹងអំពីសិទ្ធិជនអន្តោប្រវេសន៍។

7. ការទូទាត់បែបប្រតិសកម្ម

ដោយសារតែធនធាន និងប្រាក់ចំណូលមិនមែនបានពិការងារ មិនត្រូវបានយកមកពិចារណាសម្រាប់គោលបំណងនានានៃកម្មវិធីរបស់ជំពូក II (អត្ថប្រយោជន៍ DAC និង SSDI) នោះ ការទទួលបានការទូទាត់បែបប្រតិសកម្ម មិនប៉ះពាល់ដល់អត្ថប្រយោជន៍នានាឡើយ។

នៅក្រោម SSI មនុស្សពេញវ័យមានរយៈពេលប្រាំបួនខែ ក្នុងការចំណាយមូលប្បទានប័ត្រដែលគ្របដណ្តប់ថយក្រោយវិញលើអត្ថប្រយោជន៍នានា (ទាំង SSDI/DAC និង SSI) មុនពេលដែលប្រាក់នោះនឹងត្រូវបានរាប់ជាធនធាន។ សូមរក្សាទុកវិក្កយបត្រដើម្បីបង្ហាញផ្នែករបបសន្តិសុខសង្គមអំពីរបៀបដែលកាត់បន្ថយធនធាននានាទៅជាប្រាក់ឧបត្ថម្ភចំនួន USD2000 សម្រាប់បុគ្គលម្នាក់ ឬ USD3000 សម្រាប់ប្តីប្រពន្ធមួយគូ។

8. ការបន្តការពិនិត្យឡើងវិញ ការបញ្ចប់ និងការផ្អាក

ក្រោមកម្មវិធី SSI អ្នកទទួលបាននឹងត្រូវបានពិនិត្យឡើងវិញជារៀងរាល់មួយឆ្នាំម្តងដើម្បីមើលថាតើពួកគេនៅតែបំពេញតាមលក្ខខណ្ឌតម្រូវលើប្រាក់ចំណូលនិងធនធាននៃកម្មវិធី SSI ដែរឬទេ។

ក្រោមអត្ថប្រយោជន៍ SSI, SSDI និង DAC អ្នកទទួលបានបច្ចុប្បន្ននឹងត្រូវបានត្រួតពិនិត្យឡើងវិញដើម្បីមើលថាតើពួកគេនៅតែជាជនពិការទៀតឬយ៉ាងណា។ សភាបានផ្តល់ប្រាក់បន្ថែមទៀតជាច្រើនដល់របបសន្តិសុខសង្គម ដើម្បីពិនិត្យឡើងវិញលើប្រជាជនយ៉ាងហោចណាស់រៀងរាល់បីឆ្នាំម្តង។ អ្នកដែលត្រូវបានគេពិនិត្យឡើងវិញមិនត្រូវបានចាត់ទុកថាជាអ្នកដាក់ពាក្យសុំថ្មីឡើយ។ ការពិនិត្យនេះគឺត្រូវមើលថាតើភាពប្រសើរឡើងណាមួយបានកើត មានដែលនាំឲ្យមានសមត្ថភាពធ្វើការវិញបានដែរឬទេ។ ជំហានដំបូងនៃការពិនិត្យឡើងវិញ គឺការ

ណាត់ជួបនៅការិយាល័យក្នុងមូលដ្ឋាន។ នោះគឺដើម្បីទទួលបានព័ត៌មានអំពីការព្យាបាល និងសេវាគាំទ្រនានា ព្រមទាំងព័ត៌មានផ្សេងៗដើម្បីអាចទាក់ទងជាមួយនឹងអ្នកផ្តល់សេវាថែទាំ សុខភាពបាន។ ព័ត៌មាននោះ ត្រូវបានផ្ញើទៅកាន់ DDS (ទីភ្នាក់ងាររបស់រដ្ឋដែលធ្វើការកំណត់ពី ពិការភាពសម្រាប់អ្នកដាក់ពាក្យស្នើសុំផងដែរ)។

តួនាទីរបស់អ្នកគាំពារ គឺជាការសំខាន់នៅក្នុងដំណើរការនេះ។ ពេលខ្លះ ប្រជាជនភ័យ ខ្លាចនិងមិនឆ្លើយតបទៅនឹងការណាត់ជួបជាមួយផ្នែករបបសន្តិសុខសង្គម ឬការទំនាក់ ទំនង ពី DDS ក្នុងករណីទាំងនោះ អ្នកទទួលបានអត្ថប្រយោជន៍នាពេលបច្ចុប្បន្ន នឹងត្រូវបានបញ្ចប់ ពីអត្ថប្រយោជន៍នានា មិនមែនដោយសារគាត់លែងមានពិការភាពនោះទេ ប៉ុន្តែ ដោយសារ “ការមិនសហការ។” អ្នកគាំពារអាចផ្តល់ជំនួយសំខាន់ដោយកំណត់រកនរណាម្នាក់ឱ្យជួយដល់ អ្នកទទួលបានតាមរយៈដំណើរការនេះ និងតាមរយៈការផ្តល់យោបល់ដល់ DDS អំពីតម្រូវការក្នុងការ ផ្តល់កន្លែងស្នាក់នៅសមស្របចំពោះដែនកំណត់នៃពិការភាពរបស់បុគ្គលនោះ។

អ្នកគាំពារអាចផ្តល់ជំនួយក្នុងការធានាថា DDS ទទួលបានភស្តុតាងវេជ្ជសាស្ត្រពីប្រភព នៃការព្យាបាល ដូច្នោះអ្នកទទួលបាននឹងមិនត្រូវបានបញ្ជូនទៅជួបជាមួយអ្នកពិនិត្យបែបពិគ្រោះ យោបល់ណាម្នាក់របស់ផ្នែករបបសន្តិសុខសង្គមនោះទេ។ ប្រសិនបើអ្នកទទួលបានត្រូវបានពិនិត្យ ដោយគ្លីនិក យើងសូមផ្តល់អនុសាសន៍ថា អ្នកនៅគ្លីនិកដែលស្គាល់អ្នកទទួលបានស្រាប់ជាងគេ ត្រូវ ធ្វើរបាយការណ៍ព្រៀងមួយដែលមានការប្រៀបធៀបរវាងស្ថានភាពមុននិងបច្ចុប្បន្ន ដើម្បី ចុះហត្ថលេខាដោយក្រុមការងារព្យាបាល។ របបសន្តិសុខសង្គមទទួលស្គាល់តែរបាយការណ៍ដែល បានចុះហត្ថលេខាដោយគ្រូពេទ្យ ឬគ្រូពេទ្យចិត្តសាស្ត្ររបស់គ្លីនិកតែប៉ុណ្ណោះ។

ប្រសិនបើអតិថិជន ទទួលបានការជូនដំណឹងមួយថា អត្ថប្រយោជន៍សន្តិសុខសង្គមនឹងត្រូវ បានបញ្ចប់ សូមធ្វើការប្តឹងតវ៉ាភ្លាមៗ។ ក្នុងករណីជាច្រើន អត្ថប្រយោជន៍នឹងបន្ត ប្រសិនបើ មានបណ្តឹងតវ៉ាត្រូវបានធ្វើឡើងក្នុងរយៈពេល 10 ថ្ងៃនៃការជូនដំណឹងនេះ។ សូមមើលផ្នែក "បណ្តឹងតវ៉ា" នៅក្នុងផ្នែកក្រោយនេះ។

9. តំណាងអ្នកទទួលប្រាក់

ប្រសិនបើផ្នែករបបសន្តិសុខសង្គមកំណត់ថា អ្នកទទួលបានត្រូវការជំនួយក្នុងការគ្រប់គ្រង ប្រាក់របស់គាត់នោះ ផ្នែករបបសន្តិសុខសង្គមអាចចាត់តាំងសាច់ញាតិ ភ្នាក់ងារ ឬមិត្តភក្តិ ដើម្បីធ្វើជាតំណាងរបស់អ្នកទទួលប្រាក់។ អ្នកដែលមានពិការភាពដោយរួមមានបញ្ហាផ្លូវភេទ ឬសុខុមាលភាពត្រូវបានតម្រូវឱ្យមានតំណាងអ្នកទទួលប្រាក់ម្នាក់។ នៅក្នុងករណីកម្រខ្លះ ផ្នែករបប សន្តិសុខសង្គមនឹងអនុម័តឱ្យមានអ្នកប្រតិបត្តិការមើលថែនិងផ្តល់ចំណីអាហារម្នាក់ ធ្វើជា តំណាងអ្នកទទួលប្រាក់។ ទោះបីជាការទូទាត់ប្រាក់ត្រូវបានធ្វើឡើងដោយផ្ទាល់ទៅតំណាងអ្នក ទទួលប្រាក់ក៏ដោយ ប្រាក់នោះនៅតែជាកម្មសិទ្ធិរបស់អ្នកទទួលបានដដែល។ ស្ថិតក្រោមកាលៈទេសៈ ជាក់លាក់មួយចំនួន ផ្នែករបបសន្តិសុខសង្គម អាចអនុញ្ញាតឱ្យតំណាងអ្នកទទួលប្រាក់កាត់ ប្រាក់ចំនួន USD35 ក្នុងមួយខែ (USD68 ក្នុងមួយខែសម្រាប់អ្នកដែលត្រូវការតំណាង ដោយសារតែការសេពគ្រឿងញៀនឬសុរា) ជាថ្លៃសេវា។

អ្នកទទួលបានអាចតវ៉ាចំពោះការកំណត់ដែលចាំបាច់ត្រូវមានតំណាងអ្នកបង់ប្រាក់ និងតែង តាំងឈ្មោះបុគ្គលម្នាក់ជាតំណាងអ្នកទទួលប្រាក់នេះ។ ផ្នែករបបសន្តិសុខសង្គមមានកាតព្វ កិច្ច ក្នុងការស៊ើបអង្កេតពាក្យបណ្តឹងនានាស្តីពីការប្រើប្រាស់មិនបានត្រឹមត្រូវផ្នែកហិរញ្ញវត្ថុដោយ អ្នកទទួលប្រាក់។ របាយការណ៍ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរទៅកាន់ផ្នែករបបសន្តិសុខ

សង្គម។ នៅដែលមានការសង្ស័យខ្លាំង ផ្នែករបបសន្តិសុខសង្គមមានភាពព្យាបាទក្នុងការស៊ើបអង្កេត និងពន្យារពេលការបង់ប្រាក់ដល់តំណាងអ្នកទទួលប្រាក់នោះ។

10. អត្ថប្រយោជន៍នៃពិការភាព និងការងារ

ផ្នែករបបសន្តិសុខសង្គមចាត់ទុកការងារខុសៗគ្នា អាស្រ័យលើថា តើអ្នកកំពុងទទួលបាន SSI ឬអត្ថប្រយោជន៍នៃពិការភាពតាមជំពូក II ឬយ៉ាងណា។ ប្រសិនបើអ្នកកំពុងទទួលបានអត្ថប្រយោជន៍ទាំងពីរនេះ វិធានទាំងពីរនឹងត្រូវអនុវត្តចំពោះអ្នកនៅក្នុងពេលតែមួយ។

d. SSI និងចំណាយលើការងារទាក់ទងនឹងការចុះអន់ថយ

អ្នកអាចធ្វើការ និងនៅតែទទួលបាន SSI លើកលែងតែថាចំណូលដែលអ្នកទទួលបាន មានកម្រិតខ្ពស់ប្រសិនបើអ្នកលែងមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ។ SSI មានវិធានសប្បុរស អំពីការគិតប្រាក់ចំណូល គឺថា USD20 នៃប្រាក់ចំណូលដែលមិនបានរក USD65 នៃប្រាក់ចំណូល ដែលរកបាន ហើយពាក់កណ្តាលនៃប្រាក់ចំណូលដែលអ្នករកបាន គឺមិនត្រូវបានរាប់បញ្ចូលក្នុង ការគណនាចំនួនទឹកប្រាក់ SSI របស់អ្នកនោះទេ។

អ្នកក៏អាចកាត់បន្ថយប្រាក់ចំណូលដែលរកបានរបស់អ្នក ហើយបង្កើនចំនួន SSI របស់អ្នកតាមរយៈការកាត់ចំណាយលើការងារទាក់ទងនឹងការចុះអន់ថយ (IRWE)។ ទាំងនេះ គឺជាចំណាយដែលអ្នកទទួលបានបង់ចេញពីហោប៉ៅផ្ទាល់ខ្លួនសម្រាប់ជំនួយ និងការព្យាបាលដែល ទាក់ទងទៅនឹងពិការភាព និងសម្រាប់ការចំណាយបន្ថែមទៀតសម្រាប់បុគ្គលដែលធ្វើការងារឬ បុគ្គលដែលពិការ។ ការចំណាយលើការងារទាក់ទងភាពងងឹតភ្នែក (BWEs) ក៏អនុញ្ញាតឱ្យបុគ្គល ដែលពិការភ្នែកកាត់ការចំណាយផ្សេងៗទាក់ទងនឹងការងារ។ BWEs មានលក្ខណៈទូលំទូលាយ ព្រោះការចំណាយមិនចាំបាច់ទាក់ទងភាពងងឹតភ្នែករបស់អ្នកទទួលបានផលនោះទេ និង ដោយសារតែការចំណាយនេះត្រូវបានកាត់នៅពេលក្រោយក្នុងដំណាក់កាលនេះ។ ឧទាហរណ៍៖ ពន្ធលើប្រាក់ចំណូលរបស់សហព័ន្ធ រដ្ឋ និងមូលដ្ឋាន និងពន្ធរបបសន្តិសុខសង្គម ត្រូវបាន ចាត់ទុកជា BWEs។

ការប្រៀបធៀបរវាងការបង់ប្រាក់ SSI ប្រចាំខែ BWE និង IRWE:

ជាមួយ BWE USD40

USD361 ប្រាក់ចំណូលដែលរកបាន

-20 ដកប្រាក់ចំណូលទូទៅ

USD341

-65 ដកប្រាក់ចំណូលដែលរកបាន

USD276

÷ 2

=138 ½ ប្រាក់ចំណូលដែលនៅសល់

USD138

-40 ចំណាយនានាលើការងារដោយសារពិការភ្នែក

ទំព័រ 11 នៃ 26

=USD 98

USD98 ប្រាក់ចំណូលដែលរាប់បាន

USD 889.40 អត្ថប្រយោជន៍ SSI ឆ្នាំ2016 សម្រាប់ជនពិការភ្នែក

-98 ប្រាក់ចំណូលដែលរាប់បាន

USD 791.40 (ការទូទាត់ប្រាក់ SSI)

ជាមួយ BWE USD40

USD 361

-20 ដកប្រាក់ចំណូលទូទៅ

USD341

-65 ដកប្រាក់ចំណូលដែលរកបាន

USD276

- 40 ចំណាយផ្សេងនៃការងារទាក់ទងនឹងការចុះខ្សោយ

USD236

÷ 2

=118 ½ ប្រាក់ចំណូលដែលនៅសល់

USD 118 ប្រាក់ចំណូលដែលអាចរាប់បាន

USD 889.40 អត្ថប្រយោជន៍ SSI ឆ្នាំ2016 សម្រាប់ជនពិការ

-118 ប្រាក់ចំណូលដែលអាចរាប់បាន

USD 771.40 ការទូទាត់ប្រាក់ SSI

គន្លឹះក្នុងការអនុវត្ត៖ ប្រសិនបើអ្នករស់នៅដោយមានការថែទាំនិងមានការផ្តល់ជូនម្ហូបអាហារ ដែលផ្តល់ការថែទាំនិងគ្រប់គ្រងបន្ថែមពីលើបន្ទប់ស្នាក់នៅនិងអាហារ នោះតម្លៃសេវាទាំងនេះ អាចកាត់ចេញពីប្រាក់ចំណូលដែលរកបាន ជាចំណាយការងារពាក់ព័ន្ធនឹងការចុះអន់ថយ។

b. គម្រោង SSI និង PASS

ជាមួយនឹងកម្មវិធី "Plan for Achieving Self Support" ឬហៅកាត់ថា PASS ប្រាក់ ចំណូល ឬធនធានដែលលើស អាចរួចពន្ធ និងមិនត្រូវបានគិតបញ្ចូលទៅក្នុងការកំណត់សិទ្ធិ ទទួលបានជំនួយ SSI នោះទេ។ ប្រាក់ចំណូល ឬធនធានដែលរួចពន្ធនេះ អាចប្រើដើម្បីបង់ថ្លៃ សាលា ឬសម្ភារៈដែលចាំបាច់សម្រាប់ការងារ។ អ្នកដែលចាប់អារម្មណ៍ក្នុងការយល់ឃើញថា តើ PASS នឹងជួយដល់ពួកគេ ជាពិសេសអ្នកដែលមិនមានសិទ្ធិទទួលបានជំនួយ SSI ឥឡូវនេះគួរទៅរក នរណាម្នាក់ដែលមានជំនាញក្នុងការសរសេរ និងអនុវត្តគម្រោងដើម្បីសម្រេចការជួយជ្រោម

ផ្ទៃដងខ្លួនឯង (Plan for Achieving Self Support)។ SSA មានបុគ្គលិកដែលទទួលបាន ការបណ្តុះបណ្តាលយ៉ាងពិសេសដែលហៅថា Pass Cadres ដែលធ្វើការជាមួយនិងកម្មវិធី PASS។ គេហទំព័រខាងក្រោមផ្តល់ជូនផែនទីមួយដែលអ្នកអាចប្រើដើម្បីកំណត់ទីតាំង Pass Cadres សម្រាប់តំបន់របស់អ្នក៖ www.socialsecurity.gov/passcadre។ អ្នកទទួលបានផលអាចស្វែងរកអ្នក ជួយរៀបចំផែនការអត្ថប្រយោជន៍ក្នុងមូលដ្ឋានរបស់ខ្លួនបានផងដែរ (សូមមើលព័ត៌មាន WIPA ខាងក្រោម)។

c. SSDI/ជំពូក II, រយៈពេលសាកល្បងការងារ, រយៈពេលបន្ថែមនៃសិទ្ធិទទួលបាន និង SGA

សម្រាប់ SSDI / អត្ថប្រយោជន៍តាមជំពូក II ការងារអាចនាំឲ្យមានការបញ្ចប់ អត្ថប្រយោជន៍នានា សូម្បីតែបុគ្គលដែលនៅមានពិការភាពក៏ដោយ។ អ្នកនឹងមាន៖ "រយៈពេលធ្វើការបណ្តុះអាសន្ន" (TWP) ប្រសិនបើ (1) អ្នករកបានប្រាក់ចំណូលច្រើនជាង USD810 (នៅឆ្នាំ 2016) ឬ (2) ប្រសិនបើធ្វើការឲ្យខ្លួនឯង ឬធ្វើការច្រើនជាង 40 ម៉ោងក្នុងមួយ ខែ។ ចំនួនទឹកប្រាក់ដែលទទួលបាននៅក្នុងពេលធ្វើការងារសាកល្បងណាមួយនៅក្នុងខែនេះ មិនប៉ះពាល់ដល់ចំនួនទឹកប្រាក់នៃអត្ថប្រយោជន៍ រហូតដល់ខែទីប្រាំបួន នៃការងារសាកល្បង។ បន្ទាប់ពីរយៈពេលនៃខែសាកល្បងការងារ នឹងមានរយៈពេលសាមសិបប្រាំមួយខែ ជាប់គ្នាបន្តទៀតនៃរយៈពេលបន្ថែមនៃសិទ្ធិទទួលបាន (EPE)។ ពេលដែលប្រាក់ចំណូលដុលរបស់ អ្នកទទួលបាន មានចំនួនច្រើនជាង USD1,130 (ក្នុងឆ្នាំ 2016) ក្នុងរយៈពេលសាមសិប ប្រាំមួយខែ ផ្នែករបបសន្តិសុខសង្គមនឹងពិចារណាថា តើអ្នកទទួលបានធ្វើ "សកម្មភាពការងារ ដុំកំភួន និងមានប្រាក់ចំណូល" ឬ SGA ហើយអត្ថប្រយោជន៍សម្រាប់ខែនោះនឹងត្រូវបញ្ចប់។ ក្នុងរយៈពេលសាមសិបប្រាំមួយខែនោះ អ្នកទទួលបានមានសិទ្ធិទទួលបានអត្ថប្រយោជន៍ ប្រសិនបើសកម្មភាពការងារស្ថិតនៅខាងក្រោម SGA។ ទោះជាយ៉ាងណា ប្រសិនបើអ្នក ទទួលបាននៅតែបន្តរកប្រាក់ចំណូលបានលើកម្រិត SGA បន្ទាប់ពីរយៈពេលសាមសិបប្រាំ មួយខែ នោះអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមត្រូវតែបញ្ចប់។

បើទោះបីជាប្រាក់ចំណូលដុលមានចំនួនច្រើនជាង USD1,130 ក្នុងមួយខែក៏ដោយ ពេលខ្លះកត្តាផ្សេងៗដូចជាជំនួយបន្ថែមក្នុងការធ្វើកិច្ចការ ឬការចូលរួមក្នុងកម្មវិធីមួយដែល បានគាំទ្រការងារ ("ឧបត្ថម្ភធន") ការថែទាំវេជ្ជសាស្ត្រដែលអ្នកបង់ប្រាក់ដោយខ្លួនឯង ឬការ ទូទាត់មួយផ្នែកដែលអ្នកបានបង់សម្រាប់ការថែទាំនិងអាហារ ដែលចាត់ទុកជាថ្លៃថែទាំនិង ការមើលការខុសត្រូវ (IRWE) ដែលបង្ហាញថាការងារនោះគឺមិនមែនជា SGA នោះទេ។ ពិការភាព និងបញ្ហាការងារ មានភាពស្មុគស្មាញខ្លាំងសម្រាប់អ្នកដែលបានទទួលអត្ថប្រយោជន៍សម្រាប់ ពិការភាពតាមជំពូក II ។ បើអាចទៅរួច អ្នកដែលចង់សាកល្បងធ្វើការ ងារគួរតែពិគ្រោះជាមួយ អ្នកគាំពារជាមុនសិន។

គម្រោង WIPA (ជំនួយនិងការរៀបចំផែនការប្រាក់លើកទឹកចិត្តដល់ការងារ) គឺជាអង្គការ ដែលផ្តោតសំខាន់លើសហគមន៍ដែលទទួលបានជំនួយពី SSA ដើម្បីឲ្យដល់ផ្នែករបបសន្តិសុខ សង្គម និងទទួលបានរបស់ SSI ដែលជាជនពិការទាំងអស់(រួមទាំងយុវវ័យរៀនចប់និងត្រៀមធ្វើ ការងារ) នូវការទទួលបានដោយឥតគិតថ្លៃនូវជំនួយ និងការរៀបចំផែនការប្រាក់លើកទឹកចិត្ត ការងារ។ គម្រោង WIPA នីមួយៗមានអ្នកប្រឹក្សាដែលគេហៅថាអ្នកសម្របសម្រួលការលើកទឹក ចិត្តការងារសហគមន៍ (CWIC) ដែលអាចផ្តល់ជំនួយនិងការរៀបចំផែនការលើកទឹកចិត្ត ការងារដល់អត្ថគេហកដែលមានពិការភាព។ ប្រសិនបើអ្នកចង់រកទីតាំងអង្គការ WIPA

ដែលនៅជិតអ្នក សូមទូរសព្ទទៅលេខ 1-866-968-7842 ឬ 1-866-833-2967 (TTY / TDD)
សម្រាប់អ្នកមានបញ្ហាចុះខ្សោយផ្នែកស្តាប់។

11. ការទូទាត់ប្រាក់លើស

a. បណ្តឹងតវ៉ាថាមានការទូទាត់ប្រាក់លើសដែរឬទេ

នៅពេលដែលអ្នកទទួលបានទទួលការជូនដំណឹងពីការទូទាត់ប្រាក់លើសនេះ សំណួរទីមួយគឺថាតើពិតជាមានការទូទាត់ប្រាក់លើសមែនដែរឬទេ។ ប្រសិនបើចំនួនទឹកប្រាក់ រយៈពេល ឬព័ត៌មានអង្គហេតុណាមួយនៅក្នុងសេចក្តីជូនដំណឹងអំពីការទូទាត់ប្រាក់លើសនោះ មិនត្រឹមត្រូវ សូមស្នើសុំធ្វើបណ្តឹងតវ៉ាក្នុងរយៈពេល 10 ថ្ងៃ។ ក្នុងករណីមួយចំនួន អត្ថប្រយោជន៍នឹងបន្តក្នុងរយៈពេលនៃបណ្តឹងតវ៉ានេះ។ សូមមើលផ្នែក "បណ្តឹងតវ៉ា"។ ប្រសិនបើអ្នកទទួលបានមិនអាចប្រាប់ពីការជូនដំណឹងនេះបានទេ ការពិចារណាឡើងវិញដោយ "កិច្ចប្រជុំក្រៅផ្លូវការ" ត្រូវស្នើសុំ ដើម្បីឱ្យអ្នកទទួលអាចរកឃើញពីហេតុផលសម្រាប់ការទូទាត់ប្រាក់លើសនេះ។

b. ការលើកលែងការទូទាត់ប្រាក់លើស

បើទោះបីជាអ្នកទទួលបានយល់ស្របថាការទូទាត់ប្រាក់លើសនោះពិតជាត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ប៉ុន្តែគាត់មិនជឿថាវាជាកំហុសរបស់ខ្លួនគាត់ ដូចនេះអ្នកទទួលគួរស្នើសុំ SSA ឱ្យលើកលែងការទូទាត់ប្រាក់លើសនេះ។

c. ស្តង់ដារនៃការលើកលែង

ដើម្បីទទួលបានការលើកលែងមួយ មានរឿងពីរដែលត្រូវតែជាការពិត៖ (1) អ្នកទទួលនោះមិនបានមានកំហុសក្នុងការទូទាត់ប្រាក់លើស និង (2) ការទទួលសំណងវិញនៃការទូទាត់ប្រាក់លើសនឹងប៉ះពាល់ដល់គោលបំណងនៃច្បាប់ស្តីពីរបបសន្តិសុខសង្គមដោយបង្ហាត់អ្នកទទួល ពីប្រាក់ចំណូលនិងធនធានដែលគេត្រូវការចាំបាច់សម្រាប់ "ការចំណាយធម្មតានិងចាំបាច់សម្រាប់ការរស់នៅ" ឬថា ការទូទាត់ប្រាក់លើសនេះនឹង "ប្រឆាំងនឹងសមធម៌និងមនសិការល្អ"។ 42. USC 404 (b) 20 CFR 404.509។

ក្នុងការកំណត់ "កំហុស" SSA នឹងវាយតម្លៃថាតើអ្នកទទួល៖

- ខកខានក្នុងការផ្តល់ព័ត៌មានដែលខ្លួនបានដឹង ឬគួរតែបានដឹងថាជាលិខិតុបករណ៍ ឬ
- បានធ្វើសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវមួយ ដែលគាត់បានដឹងឬគួរតែបានដឹងថាជាការមិនត្រឹមត្រូវ ឬ
- មិនបានសងប្រាក់ ដែលគាត់បានដឹង ឬត្រូវបានគេរំពឹងថានឹងបានដឹងថាមិនត្រឹមត្រូវ។ 20 C.F.R. Section 404.507

ប្រសិនបើការទូទាត់ប្រាក់លើសនោះ គឺដោយសារប្រាក់ចំណូល ឬស្ថានភាពរស់នៅបានផ្លាស់ប្តូរ ផ្នែករបបសន្តិសុខសង្គមនឹងពិនិត្យមើលជាសំខាន់ថា តើអ្នកទទួលបានប្រាប់ដល់ផ្នែករបបសន្តិសុខសង្គមអំពីប្រាក់ចំណូល ឬការផ្លាស់ប្តូរស្ថានភាពរស់នៅដែរឬទេ។ ផ្នែករបបសន្តិសុខសង្គមត្រូវធ្វើការពិចារណាទៅលើដែនកំណត់នៃពិការភាព នៅពេលពិចារណាថាតើនរណាម្នាក់មានកំហុសសម្រាប់គោលបំណងនៃការបដិសេធជាមួយ។

ដើម្បីកំណត់ថាតើការសងប្រាក់វិញនៃការទូទាត់ប្រាក់លើស "បំពានលើគោលបំណងនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម" ដែរឬទេ៖

SSA នឹងមើលព័ត៌មានហិរញ្ញវត្ថុដែលអ្នកទទួលបានផ្តល់ ជាផ្នែកមួយនៃពាក្យស្នើសុំ ការលះបង់របស់ពួកគេ ដើម្បីធ្វើការកំណត់នេះ។ អ្នកទទួលត្រូវបង្ហាញថាពួកគេត្រូវការប្រាក់ ចំណូលទាំងអស់ឬភាគច្រើននៃប្រាក់ចំណូលនោះ ដើម្បីធ្វើការចំណាយធម្មតានិងចាំបាច់ សម្រាប់ការរស់នៅរបស់ពួកគេ។

បើទោះបីជាផ្នែករបបសន្តិសុខសង្គមបានរកឃើញថា អ្នកទទួលនោះមិនមានកំហុស ក៏ដោយ ក៏សំណើសម្រាប់ការលើកលែងមួយនឹងត្រូវបានប្រោសចោល ប្រសិនបើមិនមាន ភស្តុតាងដែលគួរឱ្យជឿទុកចិត្តអំពីការលំបាកនៃការទូទាត់ប្រាក់សងវិញ។

ដើម្បីកំណត់ថាតើការទូទាត់ប្រាក់លើសជាការ "ប្រឆាំងនឹងសមធម៌ និងមនសិការល្អ" ដែរឬទេ:

មានសេចក្តីសម្រេចរបស់តុលាការមួយដែលបានបញ្ជាក់ថា នៅក្នុងការកំណត់សមធម៌ និងមនសិការល្អ ការសម្រេចចិត្តត្រូវតែពិនិត្យទៅលើ "រាល់អង្គហេតុនិងកាលៈទេសៈទាំងអស់នៃ ករណីនិងត្រូវពឹងផ្អែកលើគំនិតទូលំទូលាយនៃភាពយុត្តិធម៌"។ *Quinlivan v. Sullivan*, 916 F.2d 524.

គន្លឹះក្នុងការអនុវត្ត: នៅពេលដែលមានការទូទាត់ប្រាក់លើស ហើយបុគ្គលនោះកំពុងទទួល ជំនួយ SSI ឬ ទាំង SSI និងអត្ថប្រយោជន៍សម្រាប់ពិការភាពតាមជំពូក II ចំនួនទឹកប្រាក់ដែល ត្រូវសងវិញត្រូវបានកំណត់ត្រឹម 10% លើកលែងតែមានការល្អចបន្លំ។ ទោះបីជាការការពារនេះ មិនអនុវត្តចំពោះអ្នកដែលទទួលបានអត្ថប្រយោជន៍សម្រាប់ពិការភាពតាមជំពូក II ដែលជា បញ្ហាជាក់ស្តែងក៏ដោយ ក៏ជាញឹកញាប់ផ្នែករបបសន្តិសុខសង្គមនឹងរៀបចំកាលវិភាគនៃការ ទូទាត់ប្រាក់ប្រចាំខែ។ ជាញឹកញាប់ អ្នកទទួលត្រូវការជំនួយក្នុងការបំពេញសំណុំបែបបទនៃ ការលើកលែង និង/ឬក្នុងការពន្យល់ថាតើដែនកំណត់នៃពិការភាពនេះរំខានដល់សមត្ថភាពអ្នក ទទួលក្នុងការយល់ឬធ្វើសកម្មភាពដោយគោរពតាមលក្ខខណ្ឌតម្រូវនៃរបាយការណ៍នោះយ៉ាង ដូចម្តេច។ នៅពេលដែលអ្នកទទួលមិនបានរាយការណ៍ ឬមិនរក្សាកំណត់ត្រានៃការរាយការណ៍ អ្នកគាំពារអាចផ្តល់ជំនួយដើម្បីធានាឱ្យអ្នកទទួលដាក់របាយការណ៍ និងរក្សាទុកកំណត់ត្រា ឱ្យបានត្រឹមត្រូវ។ រាល់អ្នកទទួលជំនួយ SSI គួរតែមានសៀវភៅកំណត់ហេតុនិងឧបករណ៍ ចោះរន្ធបីលើឯកសារ ដើម្បីធានាថាអ្វីដែលបានទទួលបាន និងច្បាប់ចម្លងនៃអ្វីដែលបានផ្ញើគឺ ត្រូវបានដាក់នៅក្នុងសៀវភៅកំណត់ហេតុ ដូច្នេះរាល់លេខទំនាក់ទំនងនិងការទំនាក់ទំនងត្រូវ បានកត់ត្រាទុក។

d. តំណាងអ្នកទទួលប្រាក់និង ការទូទាត់ប្រាក់លើស

នៅពេលដែលមានការទូទាត់ប្រាក់លើសទៅឱ្យតំណាងអ្នកទទួលប្រាក់ ក្នុងករណីភាគច្រើន អ្នកទទួល ត្រូវបានចាត់ទុកថាមិនមានកំហុសក្នុងការការទូទាត់ប្រាក់លើសនេះឡើយ។ អ្នក ទទួលមានសិទ្ធិស្នើសុំការលះបង់ដាច់ដោយឡែកក្រៅពីសិទ្ធិមួយដែលតំណាងអ្នកទទួលប្រាក់ អាចមាន។

12. មូលប្បទានប័ត្រដែលបាត់ នីតិវិធីទូទាត់ប្រាក់ជាបន្ទាន់ និងការបង់ប្រាក់ជាមុន សម្រាប់ករណីបន្ទាន់

អ្នកដាក់ពាក្យស្នើសុំ SSI ឬ អត្ថប្រយោជន៍តាមជំពូក II ដែលមានសិទ្ធិទទួលបាន អត្ថប្រយោជន៍ទាំងនេះ ហើយកំពុងមានបញ្ហាហិរញ្ញវត្ថុបន្ទាន់ អាចទទួលបានការការបង់ប្រាក់

ជាមុនសម្រាប់ករណីបន្ទាន់ រហូតដល់ទៅបរិមាណនៃអត្ថប្រយោជន៍ចំនួនមួយខែ។ SSA POMS SI 02004.005, DI 11055.245។ អ្នកដាក់ពាក្យសុំត្រូវតែជាអ្នកដែលត្រូវបានសន្និដ្ឋានថាមានសិទ្ធិទទួលបានអត្ថប្រយោជន៍ ដោយផ្អែកលើអាយុ ឬពិការភាព (ផ្នែករបបសន្តិសុខសង្គមមានបញ្ជីពិការភាពនៃអ្នកដែលអាចមានសិទ្ធិទទួលបានសម្បទាន ដូចជាជំងឺអេដស៍ ខ្វាក់ទាំងស្រុង។ល។) ឬត្រូវបង្ហាញភស្តុតាងនៃសិទ្ធិទទួលបានជំនួយ SSI ប៉ុន្តែផ្អែករបបសន្តិសុខសង្គមមិនទាន់បានបញ្ចប់ឯកសារសម្រាប់ទទួលបានអត្ថប្រយោជន៍នៅឡើយទេ។ ការតម្រូវការបន្ទាន់ផ្នែកហិរញ្ញវត្ថុពិតជាបង្កការគំរាមកំហែងក្លាមៗដល់សុខភាព ឬសុវត្ថិភាពដូចជាការខ្វះស្បៀងអាហារ សម្លៀកបំពាក់ ទីជម្រក ឬការថែទាំវេជ្ជសាស្ត្រ។ ការិយាល័យរបបសន្តិសុខសង្គម អាចចេញមូលប្បទានប័ត្រនៅនឹងកន្លែង ដោយគ្មានការពន្យារពេល និងមិនចាំបាច់មានកុំព្យូទ័រ ឬពន្យារពេលសំបុត្រនោះឡើយ។

សម្រាប់អតិថិជនដែលមានជំនួយ SSI ឬជំពូក II ត្រូវបានអនុម័តរួចហើយ និងដែលប្រឈមនឹងការសង្គ្រោះបន្ទាន់ផ្នែកហិរញ្ញវត្ថុ ផ្នែករបបសន្តិសុខសង្គមអាចស្នើសុំការចេញមូលប្បទានប័ត្រឆាប់រហ័ស ដែលជាកន្លែងដែលសំបុត្រនៅវត្តភ្នំ (Treasury Department) ផ្ញើមូលប្បទានប័ត្រទៅឲ្យអតិថិជន។ ប្រសិនបើមានតម្រូវការសង្គ្រោះបន្ទាន់ដែលអតិថិជនមិនអាចរង់ចាំមូលប្បទានប័ត្រតាមការផ្ញើសំបុត្របានទេ ការិយាល័យរបបសន្តិសុខសង្គមអាចចេញការទូទាត់ប្រាក់ជំនួយ SSI ជាបន្ទាន់ រហូតដល់ទៅ USD999 នៅនឹងកន្លែង។ POMS SI 02004.100 and POMS RS 02801.010។

ប្រសិនបើមូលប្បទានប័ត្ររបស់របបសន្តិសុខសង្គមមានការយឺតយ៉ាវ ឬបាត់ អតិថិជនអាចរាយការណ៍ក្លាមអំពីការបាត់មូលប្បទានប័ត្ររបស់ខ្លួន។ បន្ទាប់មកផ្នែករបបសន្តិសុខសង្គមមានពេលរហូតដល់ទៅ 10 ថ្ងៃដើម្បីចេញមូលប្បទានប័ត្រថ្មីជំនួស។ POMS SI 02004.100B.4។

13. បណ្តឹងតវ៉ា

a. ជំហាននៅក្នុងដំណើរការបណ្តឹងតវ៉ា

ជំហាននៅក្នុងដំណើរការបណ្តឹងតវ៉ារបស់ផ្នែករបបសន្តិសុខសង្គមរួមមាន៖ (1) ការពិចារណាឡើងវិញ (2)បណ្តឹងទៅសវនាការនៃចៅក្រមរដ្ឋបាល (AU) (3) បណ្តឹងទៅក្រុមប្រឹក្សាបណ្តឹង (4)បណ្តឹងទៅតុលាការសហព័ន្ធ។

ការពិចារណាឡើងវិញ

រយៈពេលសម្រាប់ការដាក់បណ្តឹងតវ៉ាមួយ (សុំឲ្យពិចារណាឡើងវិញឬសំណើឲ្យ មានសវនាការ) គឺ 60 ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានការសម្រេចនេះ។ ផ្នែករបបសន្តិសុខសង្គមសន្និដ្ឋានថា សេចក្តីជូនដំណឹងត្រូវបានទទួលមុនថ្ងៃទីប្រាំបន្ទាប់ពីថ្ងៃជូនដំណឹង។ របៀបនៃការបង្ហាញករណីរបស់អ្នកអាស្រ័យទៅលើបញ្ហាដែលពាក់ព័ន្ធ និងថាតើអ្នកស្នើសុំឲ្យ SSA ពិចារណាឡើងវិញអំពីសេចក្តីសម្រេចលើការស្នើសុំ ឬសេចក្តីសម្រេចលើការផ្អាក ការកាត់បន្ថយ ឬការបញ្ចប់អត្ថប្រយោជន៍នានាដែរឬយ៉ាងណា។

ការដាក់ពាក្យស្នើសុំថ្មី

ប្រសិនបើអ្នកបានទទួលអត្ថប្រយោជន៍ SSI ឬ SSDI ដោយសារតែអ្នកពិការភ្នែក ឬមានពិការភាព ហើយអ្នកស្នើឲ្យពិចារណាឡើងវិញអំពីសេចក្តីសម្រេចដំបូង ឬសេចក្តីសម្រេចដែលបានកែប្រែ ដោយផ្អែកលើកត្តាវេជ្ជសាស្ត្រ ដែលកំណត់ថាអ្នកមិនមែន ជាជន ពិការភ្នែក

ឬមានពិការភាពនៅក្នុងពេលបច្ចុប្បន្នទេនោះ SSA នឹងផ្តល់ឱកាសឱ្យអ្នកចូលរួម សវនាការ អំពីពិការភាព។ សវនាការអំពីពិការភាពរបស់អ្នកនឹងធ្វើឡើងដោយមន្ត្រីសវនាផ្នែកពិការភាព ម្នាក់ដែលមិនចូលរួមនៅក្នុងការធ្វើសេចក្តីសម្រេចចំពោះការស្នើសុំរបស់អ្នក។ សវនាការអំពី ពិការភាពនេះនឹងអនុញ្ញាតឱ្យអ្នកបង្ហាញភស្តុតាងនិងបង្ហាញទស្សនៈរបស់អ្នក ឱ្យមន្ត្រីសវនា ការផ្នែកពិការភាព។

ការផ្អាក ការកាត់បន្ថយ ការបញ្ចប់អត្ថប្រយោជន៍ដោយមូលហេតុដែលមិនមែន វេជ្ជសាស្ត្រ

អ្នកទទួលបានដែលកំពុងតែទទួលបានជំនួយ SSI អាចស្នើសុំការពិចារណាឡើងវិញ ដោយធ្វើ ការត្រួតពិនិត្យឡើងវិញនូវករណី (អ្នកផ្សេងទៀតនៅក្នុងការិយាល័យនឹងពិនិត្យ ឯកសារ និង អ្វីផ្សេងទៀតដែលអ្នកបានដាក់ជូន) កិច្ចប្រជុំក្រៅផ្លូវការ (អនុញ្ញាតឱ្យអ្នកមានឱកាសដើម្បី បង្ហាញសាក្សី) ឬកិច្ចប្រជុំផ្លូវការ (ដូចគ្នានឹងកិច្ចប្រជុំក្រៅផ្លូវការដែរ ប៉ុន្តែវាមានសមត្ថភាព ក្នុងការចេញដីកាបង្ខំឱ្យមនុស្សម្នាក់មានវត្តមាន ឬទាមទារឯកសារដែលចាំបាច់ សម្រាប់ការ សម្រេចចិត្តដ៏ត្រឹមត្រូវមួយ)។ ប្រសិនបើអ្នកទុកសំណុំបែបបទឱ្យនៅទេ ដោយមិនបញ្ជាក់ថា អ្នកចង់ឱ្យមានការពិចារណាឡើងវិញអំពីអ្វីមួយ ផ្នែករបបសន្តិសុខសង្គមនឹងគ្រាន់តែត្រួត ពិនិត្យករណីឱ្យអ្នកឡើងវិញប៉ុណ្ណោះ។

ចំពោះអ្នកទទួលអត្ថប្រយោជន៍ SSDI មានតែនីតិវិធីនៃការត្រួតពិនិត្យករណីឡើងវិញ ប៉ុណ្ណោះ ដែលអាចធ្វើទៅបានទាក់ទងនឹងបញ្ហាមិនមែនវេជ្ជសាស្ត្រ។

b. ការបន្តទទួលបានអត្ថប្រយោជន៍ក្នុងអំឡុងពេលបណ្តឹងតវ៉ា

ក្នុងអំឡុងពេលបណ្តឹងតវ៉ា មានសេចក្តីជូនដំណឹងមួយដែលនិយាយថា អ្នកមិនមែនជា ជនពិការទៀតទេ ដូចនេះការបញ្ចប់នេះគឺពឹងផ្អែកលើមូលដ្ឋានផ្នែកវេជ្ជសាស្ត្រ រីឯ អត្ថប្រយោជន៍ពេញលេញនឹងបន្តក្នុងអំឡុងពេលសវនាការ AU ប្រសិនបើអ្នកបានប្តឹងតវ៉ា ក្នុងរយៈពេល 10 ថ្ងៃបន្ទាប់ពីទទួលបានការជូនដំណឹងដំបូង ឬការពិចារណាឡើងវិញ ហើយអ្នក សុំឱ្យបន្តអត្ថប្រយោជន៍នេះ។ ស្នើសុំបំពេញទម្រង់បែបបទស្នើសុំបន្តទទួលអត្ថប្រយោជន៍ (Benefit Continuation Election Statement)។ ប្រសិនបើពេលក្រោយអ្នកចាញ់បណ្តឹង ប៉ុន្តែអ្នកបានប្តឹងដោយសេចក្តីល្អ នោះរាល់ការទូទាត់ប្រាក់លើសណាមួយអាចលើកលែងបាន។ ចំពោះបញ្ហាផ្សេងៗទៀត ការបន្តអត្ថប្រយោជន៍គឺអាចប្រើបានតែចំពោះអ្នកដែល បានទទួលជំនួយ SSI ឬ SSI និង អត្ថប្រយោជន៍តាមជំពូក II និងនៅជំហានដំបូងនៃដំណើរ ការសុំការពិចារណាឡើងវិញនៃបណ្តឹងប៉ុណ្ណោះ។ ការស្នើសុំឱ្យពិចារណាឡើងវិញ និងសំណើ សុំឱ្យបន្តអត្ថប្រយោជន៍ ត្រូវតែធ្វើឡើងក្នុងរយៈពេល ដប់ថ្ងៃបន្ទាប់ពីការទទួលបានការជូន ដំណឹងនេះ។

អ្នកដែលទទួលបានតែអត្ថប្រយោជន៍របបសន្តិសុខសង្គម ជំពូក II, មិនមានសិទ្ធិទទួល បានការបន្តអត្ថប្រយោជន៍នៅពេលដែលពួកគេបានស្នើសុំឱ្យពិចារណាឡើងវិញនូវបញ្ហាដែល មិនពាក់ព័ន្ធនឹងវេជ្ជសាស្ត្រនោះទេ។

14. បណ្តឹងអំពីបញ្ហារដ្ឋបាលជាមួយការិយាល័យសន្តិសុខសង្គម

ពេលខ្លះមានបញ្ហាមួយចំនួនកើតឡើងទាក់ទងរបៀបដែលការិយាល័យសន្តិសុខសង្គមនៅ តាមមូលដ្ឋាន ដោះស្រាយបញ្ហារបស់អតិថិជន ក្រៅពីសំណួរផ្សេងដែលទាក់ទងនឹងបណ្តឹងដូចជា ថាតើអតិថិជនជាជនពិការ ឬថាតើមានការទូទាត់ប្រាក់លើសដែរឬទេ។ ឧទាហរណ៍ខ្លះគឺ ប្រសិន

បើគេមិនគួរសម្បជាក់អតិថិជន អតិថិជនអាចដាក់ពាក្យបណ្តឹង ប៉ុន្តែគេមិនដែលទទួលបានចម្លើយ ឬការបើកសវនាការណាមួយឡើយ ហើយអត្ថប្រយោជន៍របស់គេត្រូវបានកាត់ផ្តាច់។ បុគ្គលិកសន្តិសុខសង្គមបដិសេធការទទួលយកពាក្យស្នើសុំ ឬបណ្តឹងណាមួយ។ អតិថិជនមិនទទួលបានកន្លែងស្នាក់នៅដោយមូលហេតុពិការភាពរបស់គាត់។ មូលប្បទានប័ត្របានបាត់ ហើយផ្នែករបបសន្តិសុខសង្គមបដិសេធមិនព្រមជួយ ឬ ផ្នែករបបសន្តិសុខសង្គមបានបដិសេធក្នុងការឆ្លើយតបនៅពេលដែលអតិថិជនរាយការណ៍ពីបញ្ហានានាជាមួយតំណាងអ្នកទទួលប្រាក់។

នៅពេលដែលអតិថិជនមានបញ្ហាទាក់ទងនឹងរបៀបដែលបុគ្គលិកសន្តិសុខសង្គមគ្រប់គ្រងអត្ថប្រយោជន៍ សូមសរសេរពាក្យបណ្តឹងទៅកាន់ "អ្នកគ្រប់គ្រងការិយាល័យប្រចាំមូលដ្ឋាន" នៃការិយាល័យសន្តិសុខសង្គមក្នុងមូលដ្ឋាន ដោយពន្យល់ពីបញ្ហានេះ និងស្នើសុំឱ្យមានការស៊ើបអង្កេតមួយ។ អ្នកគួរធ្វើច្បាប់ចម្លងនៃពាក្យបណ្តឹងរបស់អ្នកទៅអង្គភាពកិច្ចការសាធារណៈ (Public Affairs Unit) ឬរដ្ឋបាលសន្តិសុខសង្គម (Social Security Administration) ការិយាល័យ ប្រចាំតំបន់នៃទីក្រុងសានហ្វ្រានស៊ីស្កូ (San Francisco Regional Office) ប្រអប់សំបុត្រ P.O. Box 4201, Richmond CA 94904. ទូរស័ព្ទ៖ (510) 970-0000 ទូរសារ៖ (510) 970-8216។

ការិយាល័យដដែលនេះក៏មាន "អង្គភាពសភាសំខាន់" (Critical Congressional Unit) ដែលគ្រប់គ្រងការសាកសួរពីបុគ្គលិកសភាអាមេរិកទាក់ទងនឹងពាក្យបណ្តឹងនៅមណ្ឌលបោះឆ្នោត។ នៅក្នុងស្ថានភាពបន្ទាន់មួយ ដូចជាអតិថិជនត្រូវបានកាត់ផ្តាច់អត្ថប្រយោជន៍ដោយគ្មានការជូនដំណឹងនោះ ពួកគេនឹងឆ្លើយតបទៅនឹងសំណើពីអ្នកគាំពារ (ប៉ុន្តែមិនមែនមកពីអតិថិជនទេ)។

ការទាក់ទងមកកាន់សមាជិកសភាដែលជាតំណាងរបស់អ្នក

ប្រសិនបើអ្នកមិនទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហារបស់អ្នកជាមួយ SSA ទេ អ្នកអាចទាក់ទងមកកាន់តំណាងសមាជិកសភាដែលជាតំណាងរបស់អ្នក។ សមាជិកសភាអាចជួយដល់ម្ចាស់ឆ្នោតដែលមានបញ្ហាជាមួយទីភ្នាក់ងារសហព័ន្ធ។ សមាជិកសភាភាគច្រើននឹងតម្រូវឱ្យអ្នកបំពេញ "សំណុំបែបបទអនុញ្ញាតឱ្យដំណើរការករណី (case work authorization form)" ដែលជាធម្មតាមាននៅលើគេហទំព័ររបស់សមាជិកសភា។ សំណុំបែបបទនេះមានគោលបំណងពីរ៖ ទីមួយ វាគឺជាការយល់ព្រមជាលាយលក្ខណ៍អក្សរដែលអនុញ្ញាតឱ្យ SSA បង្ហាញព័ត៌មានដល់សមាជិកសភាដែលជាតំណាងរបស់អ្នក។ ទីពីរវាជួយពន្យល់សមាជិកសភាដែលជាតំណាងរបស់អ្នកថា អ្នកបានស្វែងរកជំនួយដែលអ្នកចង់បានពីពួកគេ។ អ្នកអាចរកសមាជិកសភាដែលជាតំណាងក្នុងមូលដ្ឋានរបស់អ្នកបានតាមរយៈគេហទំព័រ៖ <http://www.house.gov/zip/ZIP2Rep.html>

ពាក្យបណ្តឹងផ្នែកទី 504

ទីភ្នាក់ងារសហព័ន្ធ រួមទាំងផ្នែករបបសន្តិសុខសង្គមគឺជាប្រធានបទនៅផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទា 29 U.S.C. ផ្នែកទី 794 (Rehabilitation Act, 29 U.S.C. Section 794)។ ផ្នែកទី 504 បាននិយាយថារដ្ឋបាលសន្តិសុខសង្គម មិនអាចរើសអើងប្រឆាំងនឹងមនុស្សណាម្នាក់ដោយសារតែពិការភាពរបស់គេបានទេ។ ផ្នែកទី 504 តម្រូវឱ្យរដ្ឋបាលសន្តិសុខសង្គមផ្តល់មូលហេតុដែលសមស្របទៅនឹងតម្រូវការរបស់ជនពិការដែលដាក់ពាក្យសុំអត្ថប្រយោជន៍និងអ្នកដែលទទួលបានអត្ថប្រយោជន៍។ ប្រសិនបើអ្នកជឿថាអ្នកត្រូវបាន SSA

ប្រព្រឹត្តិមិនសមរម្យដាក់អ្នក ដោយសារតែពិការភាពរបស់អ្នក នោះអ្នកមានសិទ្ធិក្នុងការ ដាក់ពាក្យ បណ្តឹងរដ្ឋប្បវេណី 504 (Section 504 Civil Rights complaint)។ ការប្រព្រឹត្តិមិនល្អ រួមមានការមិនផ្តល់នូវជំនួយបន្ថែមឱ្យអ្នកដោយសារតែពិការភាពរបស់អ្នក។

សូមផ្ញើពាក្យបណ្តឹងផ្នែក 504 របស់អ្នកទៅឱ្យការិយាល័យរដ្ឋបាលសន្តិសុខសង្គម នៃសិទ្ធិ បណ្តឹងសិរិលទៅកាន់ ការិយាល័យ Civil Rights Complaint Adjudication Office, P.O. Box 17788, Baltimore, MD 21235-7788។ សូមរក្សាច្បាប់ចម្លងនៃពាក្យបណ្តឹងរបស់អ្នក រួចសរសេរ នៅលើច្បាប់ចម្លងរបស់អ្នកនូវកាលបរិច្ឆេទដែលអ្នកបានដាក់វានៅក្នុងសំបុត្រ។ អ្នក គួរតែតាមដាន ប្រសិនបើអ្នកមិនទទួលបានអ្វីមួយនៅក្នុងប្រអប់សំបុត្ររបស់អ្នកពីផ្នែករបប សន្តិសុខសង្គមក្នុងរយៈពេលបួនទៅប្រាំមួយសប្តាហ៍។ លេខទូរស័ព្ទរបស់ការិយាល័យការដោះស្រាយ ពាក្យបណ្តឹងផ្នែកទី 504 គឺ (866) 574-0374។ សូមពន្យល់គេថា អ្នកបានដាក់ពាក្យបណ្តឹង រដ្ឋប្បវេណីផ្នែក 504 ប្រឆាំងនឹងផ្នែករបបសន្តិសុខសង្គម ដូច្នេះអ្នកនឹងគេជួយណែនាំឱ្យអ្នកជួប មនុស្សដែលអាចជួយអ្នកបាន។

B. Medi-Cal

1. សិទ្ធិទទួលបាន Medi-Cal ដែលផ្សារភ្ជាប់ទៅនឹង SSI

កម្មវិធី Medicaid ដែលត្រូវបានគេស្គាល់នៅក្នុងរដ្ឋ California ថាជា Medi-Cal ធ្វើការ ចំណាយសម្រាប់ការថែទាំវេជ្ជសាស្ត្រសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប។ អ្នកដែលមាន ឈ្មោះនៅក្នុង SSI មានសិទ្ធិទទួលបាន Medi-Cal ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ស្នើសុំ Medi-Cal ដាច់ដោយឡែកឡើយ។

នៅពេលដែលកាលៈទេសៈរបស់អត្តគេហករផ្លាស់ប្តូរនៅក្នុងវិធីមួយ ដែលប៉ះពាល់ដល់សិទ្ធិ ទទួលបាន Medi-Cal ដូចជាការបាត់បង់ SSI, Medi-Cal មិនបញ្ចប់កម្មវិធីដោយស្វ័យប្រវត្តិទេ។ Medi-Cal នៅតែបន្ត ខណៈពេលដែលខោនធីស្វែងរកវិធីណាមួយដែលអាចធ្វើអត្តគេហករ អាច បន្តទទួលបានកម្មវិធី Medi-Cal។ ហេតុនេះវាគួរតែមិនងាយស្រួលប៉ុន្មានទេក្នុងការបាត់បង់ កម្មវិធី Medi-Cal។ ដំណើរការនេះត្រូវបានបង្កើតឡើងដើម្បីការពារពិការភាពរបស់អ្នកដែលមិន ចាំបាច់ណាមួយ (និងការស្នើសុំឡើងវិញ)។ ប្រសិនបើខោនធីរបស់អ្នកកំពុងធ្វើវាបានត្រឹមត្រូវ ដំណើរការដែល "ដោយរលូន" នេះអនុញ្ញាតឱ្យគេផ្លាស់ប្តូរដោយសេរី ពីកម្មវិធីមួយទៅកម្មវិធី មួយទៀត ដោយមិនចាំបាច់មានការផ្អាកការទទួលបានការធានារ៉ាប់រងនោះទេ។

គន្លឹះក្នុងការអនុវត្ត៖ វាមានភាពងាយស្រួលនិងរហ័សជាងមុនដើម្បីទទួលបានកម្មវិធី Medi-Cal ជាជាងការទទួលបាន SSI ដោយផ្អែកលើពិការភាព។ ដំបូងសូមស្នើសុំ Medi-Cal ហើយ បន្ទាប់មក នៅពេលដែលបានទទួល Medi-Cal ហើយ សូមដាក់ពាក្យស្នើសុំ SSI នៅការិយាល័យ សន្តិសុខសង្គម។ ប្រសិនបើអ្នកត្រូវបានគេបដិសេធស្តី SSI, Medi-Cal នឹងបន្តដរាបណាអ្នកនៅតែ ពាក្យបណ្តឹងតវ៉ា។ ប្រសិនបើ SSI ត្រូវបានបដិសេធមុន ការបដិសេធនេះនឹងគ្រប់គ្រងលើពាក្យ ស្នើសុំ Medi-Cal ដែលវានឹងត្រូវបានបដិសេធផងដែរ។

2. វិធីផ្សេងទៀតដើម្បីទទួលបាន Medi-Cal

ប្រជាជនដែលមិនទទួលបាន SSI នៅតែអាចទទួលបាន Medi-Cal។ ដើម្បីទទួលបាន Medi-Cal ដំបូង ត្រូវស្នើសុំទៅការិយាល័យសុខុមាលភាពតំបន់។ Medi-Cal នឹងត្រូវតែទទួលយក ឬបដិសេធការស្នើសុំក្នុងរយៈពេល 45 ថ្ងៃ។ នៅពេលមានការសម្រេចចិត្តផ្នែកពិការភាព ខោនធី មានរយៈពេលយ៉ាងយូរ 90 ថ្ងៃ។

បើទោះបីជាប្រាក់ចំណូលរបស់អ្នកខ្ពស់ពេកក្នុងការទទួលបាន SSI, អ្នកនៅតែអាចទទួលបាន Medi-Cal ប្រសិនបើ៖

- អ្នកមានធនធាន Medi-Cal មានដែនកំណត់ (USD2,000 សម្រាប់បុគ្គល USD3,000 សម្រាប់គ្រួសារដែលមានសមាជិកពីរនាក់ បរិមាណច្រើនជាងមុនសម្រាប់គ្រួសារធំ)
- អ្នកមានអាយុច្រើនជាង 65 ឆ្នាំ ពិការភ្នែក ឬមានពិការភាពដែលត្រូវតាមស្តង់ដារ SSA និង
- អ្នកជាពលរដ្ឋរបស់រដ្ឋ California និងជាពលរដ្ឋសហរដ្ឋអាមេរិក ឬជនអន្តោប្រវេសន៍ «មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ " ឧទាហរណ៍៖ ពលរដ្ឋអចិន្ត្រៃយ៍ស្របច្បាប់។

ខោនធី គួរតែវាយតម្លៃថាតើអ្នកដាក់ពាក្យស្នើសុំបំពេញតាមលក្ខខណ្ឌតម្រូវ ដើម្បីទទួលបាន ការស្នើសុំ Medi-Cal ដំបូងដោយឥតគិតថ្លៃណាមួយ ឬបង់ចំណែកណាមួយដែរឬទេ។ មានការស្នើសុំ Medi-Cal ជាច្រើនដែលមិនតម្រូវឱ្យអត្តគេហកបង់ថ្លៃចំណាយប្រចាំខែ ឬក៏ការធានារ៉ាប់រងនោះទេ។ គេហទំព័រដែលមានប្រយោជន៍ដែលរៀបរាប់អំពីកម្មវិធី Medi-Cal ផ្សេងៗគ្នា អាចរកមើលបាននៅលើគេហទំព័រ Health Consumer Alliance៖

<http://healthconsumer.org/Medi-CalOverview2008Ch7.pdf>

ប្រសិនបើប្រាក់ចំណូលរបស់មនុស្សម្នាក់ស្ថិតនៅលើស្តង់ដារ Medi-Cal (600 ដុល្លារសម្រាប់ មនុស្សម្នាក់, 750 ដុល្លារ សម្រាប់មនុស្សពីរនាក់ 934, ដុល្លារ សម្រាប់មនុស្សបីនាក់ ឬប្តីប្រពន្ធ កម្រិតខ្ពស់សម្រាប់គ្រួសារដែលមានទំហំធំ) ហើយគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការស្នើសុំ Medi-Cal ណាមួយផ្សេងទៀត គេអាចទទួលបាន Medi-Cal ជាមួយនឹងការចំណាយប្រចាំខែ "ចំណែកនៃការចំណាយ (share of cost)"។ ចំណែកនៃការចំណាយនេះគឺមានភាពខុសគ្នារវាងប្រាក់ចំណូលដែលអាចរាប់បានរបស់បុគ្គលនោះ និងកម្រិតតម្រូវការថែទាំជាធរមានរបស់ Medi-Cal។ នៅពេលដែលអ្នកទទួលបាន Medi-Cal បានវិក្កយបត្រវេជ្ជសាស្ត្រដែលស្នើទៅនឹងចំនួនទឹកប្រាក់នៃការចែករំលែកប្រចាំខែរបស់គេ នោះ Medi-Cal នឹងបង់ប្រាក់ដែលនៅសល់នៃវិក្កយបត្រវេជ្ជសាស្ត្ររបស់គេសម្រាប់ខែនោះ។ អ្នកទទួលបានសេវា Medi-Cal អាចទទួលបានចំណែកនៃការចំណាយរបស់គេ ក្នុងរយៈពេលប៉ុន្មានខែ ទៅលើវិក្កយបត្រវេជ្ជសាស្ត្រចាស់ៗដែលមិនទាន់បានបង់។

3. Medicare និង Medi-Cal

អ្នកដែលបានទទួលអត្ថប្រយោជន៍ Medicare ដោយសារពួកគេទទួលបានអត្ថប្រយោជន៍តាម ជំពូក II ប៉ុន្តែមិនមែន SSI អាចអនុវត្តសម្រាប់ Medi-Cal បានទេ។ Medi-Cal ធានារ៉ាប់រងលើសេវាមួយចំនួន ដែល Medicare មិនបានធ្វើការធានារ៉ាប់រង។

4. សេវាកម្មដែលគ្របដណ្តប់ដោយ Medi-Cal

Medi-Cal បង់ថ្លៃសម្រាប់សេវាវេជ្ជសាស្ត្រចាំបាច់ជាច្រើន។ សេវាសុខភាពផ្លូវចិត្ត ត្រូវបានធានារ៉ាប់រងនៅទូទាំងខោនធី នៃ ដែលគ្រប់គ្រងដោយគម្រោងថែទាំរបស់ Medi-Cal Mental Health។ សេវាផ្សេងទៀតដែលមានការធានារ៉ាប់រងរួមបញ្ចូលទាំងការសួរសុខទុក្ខរបស់គ្រូពេទ្យ ការសម្រាកនៅមន្ទីរពេទ្យ ការចេញថ្នាំតាមវេជ្ជបញ្ជា ការឆ្លុះកាំរស្មី X និងសេវាកម្មមន្ទីរពិសោធន៍ឧបករណ៍វេជ្ជសាស្ត្រដែលប្រើប្រាស់បានយូរ និងការថែទាំ សុខភាព តាមផ្ទះ រួមទាំងការថែទាំដោយគិលានុបដ្ឋាករយិកា។ បន្ទាប់ពីអ្នកផ្តល់សេវាដាក់សំណើស្នើសុំការអនុញ្ញាតព្យាបាលដើម្បីគ្របធានារ៉ាប់រងលើសេវាកម្មដែលត្រូវការចាំបាច់ នោះMedi-Cal មានរយៈពេល

30 ថ្ងៃដើម្បីអនុម័តយល់ព្រម បដិសេធ ឬ ផ្ញើសំណើសុំត្រឡប់មកវិញសម្រាប់ព័ត៌មានបន្ថែម។ ប្រសិនបើបុគ្គលិក Medi-Cal មិនបានធ្វើសកម្មភាពក្នុងរយៈពេល 30 ថ្ងៃ សំណើនេះត្រូវបានចាត់ទុកថាត្រូវបានអនុម័តយល់ព្រមដោយស្វ័យប្រវត្តិ។

5. បណ្តឹងតវ៉ា Medi-Cal

ប្រសិនបើ Medi-Cal បដិសេធពាក្យស្នើសុំសិទ្ធិ ឬសំណើសម្រាប់ការផ្តល់សេវាកម្ម របស់ ខោនធី ទីភ្នាក់ងារ Medi-Cal ឬ Medi-Cal ដែលគ្រប់គ្រងគម្រោងថែទាំត្រូវជូនដំណឹងជា លាយលក្ខណ៍អក្សរទាក់ទងនឹងសកម្មភាពនោះទៅកាន់អ្នកទទួលបានដើម្បីពន្យល់ហេតុផលក្នុងការ បដិសេធនេះ។ សេចក្តីជូនដំណឹងនេះត្រូវតែពន្យល់ពីរបៀបដាក់សំណើសុំ ការស្តាប់ សវនាការដោយយុត្តិធម៌របស់ Medi-Cal។ បើទោះបីជាមិនមានការជូនដំណឹងនៃសកម្មភាព ឧទាហរណ៍ នៅពេលដែលមានការពន្យល់ពេលក្នុងការទទួលបានសេវាកម្មចាំបាច់មួយចំនួន ដែលអតិថិជនអាចដាក់ពាក្យផ្តឹងតវ៉ាបានដោយហៅទូរស័ព្ទឬសរសេរទៅកាន់ការិយាល័យ សវនាការដោយយុត្តិធម៌របស់ Medi-Cal។

គន្លឹះក្នុងការអនុវត្ត : ការដាក់ស្នើសុំ Medi-Cal ត្រូវបានដឹងដោយចៅក្រមរដ្ឋបាលនៃ State Hearings Division នាយកដ្ឋានសេវាកម្មសង្គមកិច្ចរដ្ឋ California, ផ្លូវ 744 P, Sacramento CA 95814។

ទូរសព្ទដោយឥតគិតថ្លៃ : (800) 743-8525

ទូរសារ : (916) 651-6258

ការិយាល័យប្រធាន AU : (916) 657-3550

C. Medi-Cal សម្រាប់កុមារ និងកម្មវិធី EPSDT

1. សិទ្ធិទទួលបាន Medi-Cal ទូលំទូលាយជាងសម្រាប់កុមារ

កុមារដែលមានពិការភាព ហើយប្រាក់ចំណូលរបស់មាតាបិតា មានកម្រិតខ្ពស់ នៅតែអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ ទទួលបាន Medi-Cal ជាមួយនឹងការរួម ចំណែកក្នុងការចំណាយ។ បើទោះបីជាចំណែកនៃការចំណាយគឺច្រើនពាន់ដុល្លារក្នុងមួយ ខែក៏ ដោយ ក៏ Medi-Cal អាចជួយ ចំណាយសម្រាប់ប្រាក់ដែលនៅសល់ពីការត្រូវបង់ ឧទាហរណ៍ សម្រាប់ថ្លៃមន្ទីរពេទ្យក្នុងមួយខែ។

ច្បាប់ពិសេសមួយចំនួនផ្សេងទៀតសម្រាប់សិទ្ធិទទួលបាន Medi-Cal :

- (a) គណនាចំណែកនៃការចំណាយ ប្រាក់ចំណូលរបស់ឪពុក/ម្តាយចុង មិនត្រូវបានរាប់បញ្ចូល នោះទេ មានតែប្រាក់ចំណូលរបស់កុមារ និងប្រាក់ចំណូលរបស់ឪពុក/ម្តាយដែលពួកគេ រស់នៅជាមួយទេដែលត្រូវបានរាប់បញ្ចូល។
- (b) កុមារដែលបានដកចេញពីផ្ទះតាមរយៈតុលាការនឹងត្រូវមានសិទ្ធិទទួលបាន Medi-Cal ដោយស្វ័យប្រវត្តិ។
- (c) កុមារដែលទទួលបានមូលនិធិជំនួយក្នុងការទទួលបានចិញ្ចឹម មានសិទ្ធិទទួលបាន Medi-Cal។ លើសពីនេះទៀតកុមារអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Medi-Cal ដោយមិន ចាំបាច់មានចំណែកនៃការចំណាយនោះទេ និងដោយមិនទាក់ទងទៅនឹងទ្រព្យសម្បត្តិ និងធនធានរបស់ឪពុក/ម្តាយរបស់ពួកគេតាមរយៈ កម្មវិធី "ភាគរយនៃភាពក្រីក្រ

(Percent of Poverty" programs)"។ នេះគឺជាការសំខាន់ណាស់ព្រោះពេលខ្លះការសន្សំរបស់ គ្រួសារលេចឡើង ធ្វើឲ្យកុមារមិនមានសិទ្ធិស្នើសុំ Medi-Cal។

2. ការបន្ត Medi-Cal សម្រាប់កុមារពិការ

កុមារដែលត្រូវបានគេបញ្ឈប់ពី SSI ស្ថិតក្រោមស្តង់ដារវិភាគបន្តិច ពិការភាពថ្មី មានសិទ្ធិ ទទួលបាន Medi-Cal ប្រសិនបើពួកគេអាចនឹងមានសិទ្ធិទទួលបាន SSI ប៉ុន្តែសម្រាប់ការ ផ្លាស់ ប្តូរនៅក្នុងនិយមន័យនេះ ពួកគេត្រូវបានផ្តល់សិទ្ធិដើម្បីបន្ត Medi-Cal ខណៈពេលដែលពួកគេ ដាក់ពាក្យស្នើសុំ។ នេះគឺជាការពិតបើទោះបីជាអត្ថប្រយោជន៍របស់ SSI មិនត្រូវបានគេបន្ត តាមការដាក់ពាក្យសុំក៏ដោយ។

Medi-Cal នៅតែបន្ត មិនមែនគ្រាន់តែដើម្បីសវនាការសន្តិសុខសង្គម AU ប៉ុន្តែ តាមរយៈសំណើសម្រាប់ការពិនិត្យដោយក្រុមប្រឹក្សាបណ្តឹង។ ប្រសិនបើកុមារចាញ់សវនាការ AU វាជាការសំខាន់ណាស់ដែលពួកគេត្រូវប្តឹង ទៅក្រុមប្រឹក្សាបណ្តឹងប្រសិនបើពួកគេជឿជាក់ថា ពួកគេនៅតែជាជនពិការហើយត្រូវការ Medi-Cal។

3. សេវាសុខភាពផ្លូវចិត្ត EPSDT

កុមារដែលមានអាយុក្រោម 21 ឆ្នាំដែលមានសិទ្ធិទទួលបាន Medi-Cal មានសិទ្ធិទទួលបាន ការផ្តល់សេវាបន្ថែមរួមបញ្ចូលទាំងផ្ទះ និងសេវាសុខភាពផ្លូវចិត្តសហគមន៍តាមរយៈកម្មវិធី ពិសេសមួយដែលគេស្គាល់ថាជា EPSDT ដែលមានពាក្យពេញ "Early and Periodic Screening, Diagnosis, and Treatment "។ 42 U.S.C. Section 1396a (a)(10)(A) 42 U.S.C. Section 1396d(a)(4)(B).

ក្រោមការស្នើសុំរបស់កម្មវិធី EPSDT រដ្ឋត្រូវតែផ្តល់ជូននូវសេវាកម្មធ្វើរោគវិនិច្ឆ័យនិង ការព្យាបាល "ដើម្បីព្យាបាលឬធ្វើឲ្យមានភាពល្អប្រសើរឡើងវិញចំពោះការចុះខ្សោយខាង រាងកាយនិងផ្លូវចិត្ត និងលក្ខខណ្ឌគ្របដណ្តប់ដោយសេវាពិនិត្យថាតើគេបាន ផ្តល់សេវាបែបនេះ នៅក្រោមផែនការរបស់រដ្ឋ" 42 U.S.C. Section 1396d(r)(5)។ នេះគឺជាស្តង់ដារ ដែលមានភាពងាយស្រួលជាង Medi-Cal ធម្មតា៖ កុមារអាចទទួលបាន ការផ្តល់សេវាដើម្បីរក្សា ដំណើរការសុខភាពរបស់គេបាន បើទោះបីជាលក្ខខណ្ឌសុខភាពរបស់ពួកគេមិនមាន ភាពប្រសើរឡើងក៏ដោយ។

កុមារមានសិទ្ធិទទួលបានសេវា EPSDT បើពួកគេត្រូវការ បើទោះបីជាការផ្តល់សេវា នេះ នឹងមិនអាចប្រើបាននៅពេលពួកគេក្លាយជាមនុស្សពេញវ័យ។ ទាំងនេះត្រូវបានគេស្គាល់ ថាជាការផ្តល់សេវា EPSDT "បន្ថែម"។ កម្មវិធី EPSDT អាចគ្របដណ្តប់ការព្យាបាលដោយ បុគ្គលឬក្រុមគ្រួសារកាន់តែច្រើនដែល Medi-Cal បានផ្តល់សិទ្ធិអនុញ្ញាត។ EPSDT អាច គ្របដណ្តប់ការគ្រប់គ្រងឥរិយាបថនិងការអន្តរាគមន៍វិបត្តិនៅក្នុងផ្ទះ ឬក្នុងលំនៅដ្ឋាន របស់ កុមារដែលពិការផ្លូវចិត្ត។ សេវាកម្មទាំងនេះអាចរួមបញ្ចូល ការជួយផ្នែកអាកប្បកិរិយាមួយ ទល់នឹងមួយ ឬ ពីរទល់នឹងមួយ និងការគ្រប់គ្រងឥរិយាបថក្នុងផ្ទះ ការប្រឹក្សាយោបល់ក្នុងក្រុម គ្រួសារ ការព្យាបាលនៅក្នុងផ្ទះដោយ ការគាំទ្រនិងការបណ្តុះបណ្តាលបុគ្គលិកព្យាបាល ហើយនិងការអន្តរាគមន៍អាកប្បកិរិយាឬបំណិនជីវិត។ ការចំណាយនៃការផ្តល់សេវា EPSDT នៅក្នុងផ្ទះឬសហគមន៍មិនត្រូវមានច្រើនជាងការចំណាយរបស់ស្ថាប័នទេ។

អ្នកផ្តល់ឲ្យគួរតែស្នើសុំការអនុញ្ញាតក្នុងការផ្តល់នូវ សេវាសុខភាពផ្លូវចិត្ត EPSDT បន្ថែមពិផែនការថែទាំសុខភាពផ្លូវចិត្តដែលគ្រប់គ្រងដោយតំបន់។ ការអនុញ្ញាតឲ្យមានសេវា

EPSDT បន្ថែម ដែលមិនទាក់ទងនឹងសុខភាពផ្លូវចិត្ត ត្រូវត្រូវបានស្នើសុំពីនាយកដ្ឋានរដ្ឋ នៃសេវាថែទាំសុខភាព ឬប្រសិន បើកុមារត្រូវបានចុះឈ្មោះនៅក្នុងផែនការថែទាំសេវាសុខភាព រាងកាយរបស់ Medi-Cal ដែលគ្រប់គ្រង ដោយផែនការថែទាំ។ ប្រសិនបើការស្នើសុំការ អនុញ្ញាតត្រូវបានបដិសេធ ក្រុមគ្រួសារអាចដាក់ពាក្យតាមរយៈដំណើរការដាក់ពាក្យប្តឹង ដំណើរការប្តឹង Medi-Cal ជាធម្មតា។ (សូមមើលផ្នែក B.5 ខាងលើ។)

4. ការគ្រប់គ្រងករណី EPSDT

នៅក្រោម EPSDT កុមារអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការគ្រប់គ្រងករណីដែលពឹង ផ្អែកខ្លាំងលើការគ្រប់គ្រងករណីស្រដៀងគ្នាទៅនឹងការគ្រប់គ្រងករណីគោលដៅសម្រាប់ មនុស្សពេញវ័យ។

កុមារនិងគ្រួសាររបស់ពួកគេអាចស្នើសុំការគ្រប់គ្រងករណីដើម្បីដាក់ជាមួយនឹងសំណើរសុំ សេវាសុខភាពផ្លូវចិត្ត EPSDT បន្ថែម ក្នុងការកំណត់អត្តសញ្ញាណអ្នកផ្តល់ឱ្យ បង្កើតផែនការ ព្យាបាល។ល។ អ្នកផ្តល់ឱ្យក្រុមគ្រួសារអាចស្នើសុំសេវាសុខភាពផ្លូវចិត្ត EPSDT ដោយផ្ទាល់ ពីតំបន់នោះ។

5. ការផ្តល់ជំនួយអន្តរាគមន៍ឥរិយាបថ EPSDT

សេវាកម្មព្យាបាលអាកប្បកិរិយា (TBS) គឺជាសេវាកម្មអន្តរាគមន៍អាកប្បកិរិយាមួយ ទល់មួយសម្រាប់កុមារដែលត្រូវការសុខភាពផ្លូវចិត្តខ្លាំង។ TBS ត្រូវបានផ្តល់ ជាសេវាសុខភាពផ្លូវចិត្តជំនាញបន្ថែមនៅក្រោម EPSDT ចាប់ពីឆ្នាំ 1998 ជាលទ្ធផលនៃពាក្យបណ្តឹងសហព័ន្ធ Emily Q. V. Belshe, No. 98-4181 WDK(AIJX), (U.S.D.C, C.D. Cal.)។

ពាក្យបណ្តឹងនេះត្រូវបានគេដាក់ប្រឆាំងនឹងនាយកដ្ឋានរដ្ឋនៃសេវាថែទាំសុខភាព (DHCS) ជំនួសឱ្យកុមារដែលមានហានិភ័យខ្ពស់នៅពេលគេត្រូវបានដាក់ ឱ្យស្នាក់នៅកន្លែង មួយ ដោយសារតែឥរិយាបថទាក់ទងនឹងតម្រូវការសុខភាពផ្លូវចិត្តរបស់ពួកគេ។

TBS ជាការអន្តរាគមន៍ការព្យាបាលជំងឺខាងក្រៅសម្រាប់អត្តគេហក EPSDT ក្រោម អាយុ21 ឆ្នាំដែលមានការរំខានផ្លូវចិត្តធ្ងន់ធ្ងរនិងត្រូវការសេវាកម្មអន្តរាគមន៍អាកប្បកិរិយា លក្ខណៈបុគ្គលក្នុងរយៈពេលខ្លីដើម្បីសម្រេចបានលទ្ធផលអាកប្បកិរិយាដែលមានសរសេរ នៅក្នុង ផែនការការព្យាបាល។ សមាសភាពសំខាន់នៃ TBS គឺការមានជំនួយការ TBS ឬជាគ្រូបង្វឹក នៅនឹងកន្លែង និងនៅគ្រប់ទីកន្លែងដែលមានកុមារ គឺសម្រាប់រយៈពេលជាក់លាក់នៃពេលវេលា ដើម្បីប្តូរទិសកុមារឬក្នុងការផ្តល់នូវការអន្តរាគមន៍ផ្សេងទៀតដូចដែលបានកំណត់ ដោយឡែកនៅក្នុងផែនការព្យាបាល។

កុមារ/យុវជនអាចស្ថិតនៅក្នុងកំរិតទទួលបាន TBS ដែលបានបង្កើតឡើងក្រោមពាក្យ បណ្តឹងរបស់ Emily Q ប្រសិនបើកុមារ/យុវជនដែលត្រូវបានដាក់ក្នុងផ្ទះរស់នៅជាក្រុមដែលមាន មនុស្សច្រើន (RCL 12-14) ដែលផ្តល់ការព្យាបាលសុខភាពផ្លូវចិត្ត ឬកន្លែងព្យាបាលសុខភាព ផ្លូវចិត្តមួយដែលត្រូវបានចាក់សោ ឬក៏ប្រសិនបើការដាក់គេនៅក្នុងផ្ទះរស់នៅជាក្រុមមួយ ដែលផ្តល់នូវការព្យាបាលសុខភាពផ្លូវចិត្តខ្លាំងខ្លា ឬនៅកន្លែងព្យាបាលសុខភាពផ្លូវចិត្តមួយ ដែលបានចាក់សោជាជម្រើសមួយសម្រាប់កុមារ / យុវជននោះ។ ឬប្រសិនបើគេបានព្យាបាល នៅមន្ទីរពេទ្យរិកលចរិកយ៉ាងហោចណាស់ 24 ខែ ចុងក្រោយ។ កុមារ/យុវជនបែបនេះមាន សិទ្ធិទទួលបាន TBS បានប្រសិនបើអ្នកផ្តល់សេវាសុខភាពផ្លូវចិត្តរកឃើញនៅក្នុងការវិនិច្ឆ័យ

ព្យាបាលរបស់គេ ថាបើសិនជាគ្មានការគាំទ្ររយៈពេលខ្លីបន្ថែមពី TBS ទេ កុមារ / យុវជននឹងត្រូវការការដាក់នៅក្នុងផ្ទះរស់នៅជាក្រុមមួយដែលផ្តល់នូវការពឹងផ្អែកខ្លាំងលើការផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្តឬក៏ក្នុងចាក់សោសម្រាប់ការព្យាបាល សុខភាពផ្លូវចិត្ត ឬក៏នឹងត្រូវការសេវាវិកលចរិតដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ការផ្តល់សេវាកម្មមណ្ឌលសុខភាពវិកលចរិតឬសេវាការព្យាបាលវិបត្តិតាមផ្ទះ ឬ (2) កុមារ / យុវជនត្រូវការការគាំទ្របន្ថែមទៀតពី TBS ដើម្បីអនុញ្ញាតឱ្យគេផ្លាស់ប្តូរពី កម្រិតទាំងនោះទៅកាន់កម្រិតលំនៅដ្ឋានទាប។

កុមារ / យុវជនត្រូវតែ ទទួលបានយ៉ាងហោចណាស់សេវាសុខភាពផ្លូវចិត្តមួយផ្សេង ទៀតដើម្បីមានសិទ្ធិទទួលបាន TBS ប៉ុន្តែពួកគេមិនចាំបាច់ទទួលបានការផ្តល់សេវា "wraparound" ដើម្បីទទួលបាន TBS ទេ។ ទោះជាយ៉ាងណាការផ្តល់សេវា TBS ជាទូទៅមាន ប្រសិទ្ធិភាពបំផុតនៅពេលដែលបានផ្តល់ជាផ្នែកមួយនៃផែនការដែលត្រូវបានសំរេចរួល និង "wrap-around " សម្រាប់កុមារដែលត្រូវបានដាក់នៅក្នុងផ្ទះរស់នៅជាក្រុមកម្រិតខ្ពស់ (RCL 12 ទៅ 14) ឬនៅក្នុងអង្គការវិកលចរិតខ្លាំង ឬមន្ទីរពេទ្យរដ្ឋ។

តាមរយៈ EPSDT រដ្ឋនិងតំបន់ត្រូវតែគ្របដណ្តប់ TBS និងសេវាសុខភាពផ្លូវចិត្តផ្សេងទៀតសម្រាប់កុមារនៅពេលពួកគេត្រូវការចាំបាច់ផ្នែកវេជ្ជសាស្ត្ររួមបញ្ចូលទាំងការគ្រប់គ្រងករណីជួយក្រុមគ្រួសារឱ្យស្វែងរក អ្នកផ្តល់ និងការដាក់សំណើ ព្រមទាំងផែនការករណីដែលត្រូវបានសម្របសម្រួលខ្លាំង។ រដ្ឋនិងតំបន់ត្រូវតែផ្តល់នូវសេវាកម្ម EPSDT ដល់កុមារទាំងអស់ដែលត្រូវការពួកគេឱ្យបានឆាប់និងដោយគ្មានការរង់ចាំ។

D. សេវាកម្មគាំពារតាមផ្ទះ /សេវាថែទាំផ្ទាល់ខ្លួន

1. កម្មវិធី IHSS ទាំងបួន

ឥឡូវនេះមានកម្មវិធី IHSS ចំនួនបួន៖ (1) កម្មវិធីសុំសំណល់ដើម (IHSS-R) (មនុស្សតិចតួច ណាស់ស្ថិតក្រោមកម្មវិធីនេះ) (2) កម្មវិធីសេវាកម្មថែរក្សាខ្លួនប្រាណរបស់ Medi-Cal (PCSP) (3) ជម្រើស IHSS Plus (IPO) និង (4) ជម្រើសដំបូងសហគមន៍ (CFCO)។ នៅពេលគេនិយាយថា "IHSS" ជាធម្មតាពួកគេសំដៅទៅលើកម្មវិធីទាំងបួន។

មនុស្សភាគច្រើនត្រូវបានគ្របដណ្តប់ដោយសេវាកម្ម Medi-Cal PCSP ដែលរដ្ឋា ភិបាលសហព័ន្ធចំណាយ ពាក់កណ្តាលនៃការចំណាយលើការផ្តល់សេវានៅក្រោមច្បាប់នៃកម្មវិធីទៀងទាត់របស់ Medicaid ដូចដែលរដ្ឋាភិបាលសហព័ន្ធចំណាយប្រហែលពាក់កណ្តាល លើការចំណាយនៃការផ្តល់សេវា Medi-Cal។ ប្រសិនបើការផ្តល់សេវាត្រូវបានផ្តល់ជូនដោយប្តីឬប្រពន្ធឬឪពុកម្តាយរបស់អតិថិជនឬប្រសិនបើមានប្រាក់ខែជាមុនឬប្រាក់ឧបត្ថម្ភអាហារ និងអ្នកទទួលបានជាអត្តគេហក Medi-Cal គ្មានកម្រិត ហើយសេវាដែលស្ថិតក្រោមទាំងជម្រើស IHSS បូក ឬជម្រើសដំបូងសហគមន៍ អាស្រ័យលើតម្រូវការរបស់ពួកគេដោយសារតែច្បាប់ Medicaid របស់សហព័ន្ធ។ មនុស្សដែលមិនមានសិទ្ធិទទួល Medi-Cal គ្មានកម្រិតត្រូវតែទទួលបានសេវាកម្ម IHSS របស់ពួកគេក្រោមកម្មវិធី IHSS-R។

2. តើសេវាកម្មអ្វីដែល អ្នកធ្វើការ IHSS អាចផ្តល់បាន?

កម្មវិធី IHSS អនុញ្ញាតឱ្យមានសេវាដែលត្រូវការជាចាំបាច់ដើម្បីជួយមនុស្សឱ្យនៅ ដោយសុវត្ថិភាពនៅក្នុងផ្ទះរបស់ខ្លួនផ្ទាល់។ "ផ្ទះផ្ទាល់ខ្លួន" រួមបញ្ចូលទាំងសណ្ឋាគារដែលជាលំនៅដ្ឋានមួយ ប៉ុន្តែមិនមែនជាកន្លែងដែលផ្តល់ការស្នាក់នៅនិងអាហារទេ។ IHSS ផ្តល់នូវការទូទាត់សម្រាប់អ្នកថែទាំផ្ទះ ដើម្បីជួយកិច្ចការផ្ទះនិងការថែទាំផ្ទាល់ខ្លួន។ សេវាដែលបាន

គ្របដណ្តប់រួមបញ្ចូលទាំងការផ្តល់សេវាក្នុងស្រុក (ការលាងសំអាត ការយក សំរាម។ល។) សេវាកម្មដែលពាក់ព័ន្ធ (រៀបចំអាហារ ការធ្វើផែនការ អាហារនិងការសម្អាត ការបោកគក់ ដែលរួមទាំងការអ៊ុត និងការរៀបចំឥវ៉ាន់ និងការដើរទិញឥវ៉ាន់ និងកិច្ចការ ផ្សេងទៀត) សេវា ថែទាំផ្ទាល់ខ្លួន (ការជួយស្លៀកពាក់ ការជួយរៀបចំខ្លួន ការដូតទឹក បង្គន់ ការចូលនិងចេញពី គ្រែ) ការជូនទៅជួបគ្រូពេទ្យឬ សេវាជំនួសផ្សេងៗដូចជា កម្មវិធីមួយថ្ងៃ សេវាកម្មវេជ្ជបណ្ឌិត (ពេលគឺការចាក់ថ្នាំអាំងស៊ុលីន)។ អ្នកទទួលត្រូវបានផ្តល់ជាជំនួសម៉ោងក្នុងមួយសប្តាហ៍ ក្នុងមួយខែដែលត្រូវការដើម្បីបំពេញភារកិច្ចដែលពួកគេត្រូវការ ដើម្បីឱ្យរស់នៅដោយសុវត្ថិភាព នៅឯផ្ទះ។

3. តើអ្នកណាអាចជាអ្នកធ្វើការ IHSS របស់អ្នក?

តំបន់ភាគច្រើន សេវាត្រូវបានផ្តល់តាមរយៈបុគ្គលដែលមានន័យថាអ្នកទទួលសម្រេច ចិត្តថាត្រូវផ្តល់អ្នកណា។ អ្នកធ្វើការ IHSS របស់តំបន់អាចផ្តល់នូវលេខទូរស័ព្ទរបស់ភ្នាក់ងារដែល រក្សានូវបញ្ជីនៃអ្នកធ្វើការ ដែលមានការចាប់អារម្មណ៍ឬអ្នកទទួលអាចទូរស័ព្ទទៅមជ្ឈមណ្ឌល រស់ដោយឯករាជ្យដែលនៅជិតបំផុត។ នៅក្នុងតំបន់មួយចំនួនអ្នកធ្វើការ ត្រូវបានផ្តល់ជូន តាមរយៈទីភ្នាក់ងារ។

4. ការដាក់ពាក្យសុំ IHSS

ដំណើរការនៃការស្នើសុំនេះត្រូវបានចាប់ផ្តើមដោយការហៅទូរស័ព្ទទៅនាយកដ្ឋាន សុខុមាល ភាពរបស់តំបន់។ នាយកដ្ឋានសុខុមាលភាពនិងបញ្ជូននរណាម្នាក់ចេញដើម្បីវាយ តម្លៃអ្នកដាក់ពាក្យស្នើសុំដើម្បីកំណត់សេវាកម្មនិងចំនួនម៉ោងដែលត្រូវអនុញ្ញាត។ អ្នកមានសិទ្ធិ ទទួលបានការវាយតម្លៃមុនពេលដែលអ្នកផ្លាស់ទីទៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់អ្នកដូច្នោះវានឹង គ្មាន គម្លាតក្នុងការផ្តល់សេវាទេ។ DSS regulation 30-755.12។ នោះមានន័យថាអ្នកអាចត្រូវបាន វាយតម្លៃនៅក្នុង IMD ដែលជាកន្លែងថែទាំមួយដែលមានជំនាញឬកន្លែងផ្តល់ការស្នាក់ នៅនិង អាហារ និង ចាំបាច់រងចាំរហូតដល់អ្នកទៅនៅក្នុង ផ្ទះផ្ទាល់ខ្លួនរបស់អ្នកឡើយនៅ ពេលដែល អ្នកដាក់ពាក្យស្នើសុំ។

ភាគច្រើននៃបទពិសោធរបស់ អ្នកធ្វើការ IHSS គឺជាមួយនឹងមនុស្សចាស់ និងជន ពិការ រាងកាយ។ ជាញឹកញាប់បុគ្គលិក IHSS តំបន់មិនធ្វើការតាមការស្នើរបស់ជនពិការផ្លូវចិត្ត ទេ។ អ្នកគាំពារម្នាក់ ដែលអាចជួយក្នុងការធានានិងសម្របសម្រួលសម្រាប់ IHSS ដល់ អ្នកធ្វើការតំបន់នោះឱ្យយល់ពីមូលហេតុដែលសេវាកម្មរបស់គេគឺពិតជា ត្រូវការជាចាំបាច់។ ការធ្វើទស្សនកិច្ចនៅក្នុងផ្ទះអ្នកធ្វើការតំបន់ អាចជាការគួរឱ្យភ័យខ្លាចចំពោះមនុស្ស មួយ ចំនួន។ អ្នកគាំពារ អាចជួយដោយឱ្យ នរណាម្នាក់ទៅជាមួយអ្នកសុំនៅពេលធ្វើដំណើរទស្សនកិច្ច នៅផ្ទះដើម្បីជួយពន្យល់ពីមូលហេតុដែលសេវាកម្ម ត្រូវការជាចាំបាច់។

5. ការរំលឹក

នៅក្នុងការកំណត់ចំនួនម៉ោង IHSS ផ្តល់សិទ្ធិអំណាច តំបន់បូក ម៉ោងទាំងអស់ដែល កិច្ចការ នីមួយៗត្រូវការជំនួយដើម្បីធ្វើ។ សូមចាំថាការកម្មវិធី IHSS គ្របដណ្តប់លើជំនួយដែល ត្រូវការ នៅក្នុងបែបបទនៃការរំលឹក។ ឧទាហរណ៍ ការស្នើសុំជាជនពិការផ្នែកសតិបញ្ញាហើយថ្នាំ ដែលមានផលប៉ះពាល់តម្រូវឱ្យមាននរណាម្នាក់ចូលក្នុងផ្ទះគាត់នៅពេលព្រឹកដើម្បីដាស់ គាត់និងជួយរំលឹកឱ្យគាត់ធ្វើការតាមលំដាប់ ដូចជា ដូតទឹក រៀបចំខ្លួន និងស្លៀកពាក់។ IHSS អាចគ្របដណ្តប់ការផ្តល់ជំនួយនោះបាន។

6. ការពិនិត្យការពារ

បន្ថែមទៅលើការគ្របដណ្តប់ភារកិច្ចជាក់លាក់មួយចំនួន កម្មវិធី IHSS ក៏គ្របដណ្តប់ផងដែរនូវ "ការពិនិត្យការពារ" សម្រាប់មនុស្សដែលត្រូវការការពិនិត្យ 24 ម៉ោងដើម្បីតាមដានឥរិយាបថដែលទាក់ទងទៅនឹងការប៉ះពាល់ផ្លូវចិត្ត រួមទាំងជំងឺផ្លូវចិត្តនិងអន្តរាគមន៍ការពារការរងរបួសចំពោះអ្នកទទួល IHSS។ ខណៈដែលសេវាផ្សេងទៀតត្រូវបានអនុម័តនៅលើមូលដ្ឋានភារកិច្ចមួយ ការត្រួតពិនិត្យការពារអនុម័តសម្រាប់ ពេលវេលាជាក់លាក់ណាមួយដើម្បីគ្របដណ្តប់ពេលវេលានៃការធ្វើភារកិច្ចជាក់លាក់មួយចំនួន។

ក្នុងករណីភាគច្រើន ចំនួនម៉ោងអតិបរមាដែលអាចត្រូវបានអនុញ្ញាតសម្រាប់ភារកិច្ចនិងការត្រួតពិនិត្យនៃការការពារជាក់លាក់គឺ 195 ម៉ោងក្នុងមួយខែ។ ក្នុងករណី ដែលពេលវេលាសម្រាប់ការរៀបចំអាហារ ការថែទាំខ្លួនប្រាណនិងសេវាកម្មវេជ្ជបណ្ឌិត ស្មើឬច្រើនជាង 20 ម៉ោងក្នុងមួយសប្តាហ៍ ពេលវេលាអតិបរមាអាចកើនដល់ 283 ម៉ោងក្នុងមួយខែ។ ខោធីមិនចូលចិត្តអនុម័តការត្រួតពិនិត្យការពារឡើយ ដូច្នោះនៅពេលដែលសេវា ត្រូវបានត្រូវការ ពេលវេលាបន្ថែម គួរតែត្រូវបានប្រើដើម្បីរៀបចំសេវាផ្សេងៗទៀតដែលអាចជាការត្រួតពិនិត្យការពារ គឺត្រូវបានត្រូវការ - ឧទាហរណ៍ របៀបដែលមនុស្សម្នាក់ធ្វើឱ្យប្រសិទ្ធភាពខ្លួនឯង នៅពេលអវត្តមាននរណាម្នាក់ដែលត្រូវត្រួតពិនិត្យឥរិយាបថរបស់គេ របៀបដែលមនុស្សម្នាក់ធ្វើឱ្យប្រសិទ្ធភាពខ្លួនឯងនៅពេលអវត្តមាននរណាម្នាក់ដែលត្រូវអន្តរាគម។

7. សិទ្ធិទទួលបានហិរញ្ញវត្ថុសម្រាប់ IHSS

អ្នកមានសិទ្ធិទទួលបានហិរញ្ញវត្ថុ IHSS ប្រសិនបើអ្នកស្ថិតនៅក្នុងកម្មវិធី Medi-Cal។

8. បណ្តឹង IHSS

អ្នកស្នើសុំឬអ្នកទទួលសិទ្ធិ មានសិទ្ធិក្នុងការប្តឹងដូចដែលសិទ្ធិស្ថិតក្រោម Medi-Cal។ សូមមើលទំព័រ 19 "បណ្តឹងMedi-Cal " ប្រសិនបើមានការជូនដំណឹងពីការកាត់បន្ថយ ឬការបញ្ចប់អត្ថប្រយោជន៍ ដោយគ្មានពេលកំណត់សម្រាប់ការប្តឹងក្នុងគោលបំណងដើម្បីទទួលបានអត្ថប្រយោជន៍បន្ត រហូតដល់មានការសម្រេចចិត្តនៅសវនាការដ៏ត្រឹមត្រូវមួយ។ អ្នកត្រូវតែប្តឹងពីការជូនដំណឹង IHSSរបស់អ្នកមុនថ្ងៃដែលការផ្លាស់ប្តូរចាប់ផ្តើមមានប្រសិទ្ធិភាពដើម្បីទទួលបានជំនួយ Aid Paid Pending។ [MPP Section 22-072.5] Aid Paid Pending មានន័យថាសេវារបស់អ្នកនឹងបន្តរហូតដល់ពេលសវនាការ។

E. ជំនួយទូទៅនិងបណ្តាញអាហារ

អតិថិជនពិការមួយចំនួនមិនអាចទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម បើទោះបីជាពួកគេមានប្រាក់ចំណូលតិចតួច ឬគ្មានក៏ដោយ ពីព្រោះ (ក)ពួកគេកំពុងរង់ចាំពេញមួយឆ្នាំឬច្រើនជាងនេះ ដើម្បីឱ្យការស្នើសុំរបស់គេត្រូវបានអនុម័ត ឬ (ខ)SSA មិនយល់ថាពួកគេជាជនពិការ។ អតិថិជនទាំងនេះគួរតែស្នើសុំជំនួយទូទៅ (ឬគេហៅថាជំនួយសង្គ្រោះទូទៅ) និងបណ្តាញអាហារដោយសារតែជំនួយទាំងនេះ មិនតម្រូវឱ្យមានការរកឃើញថាជាជនពិការទេ។ (នៅឆ្នាំ 2008 រដ្ឋាភិបាលសហព័ន្ធបានផ្លាស់ប្តូរឈ្មោះតែមអាហារ ឱ្យទៅជាកម្មវិធីជំនួយអាហាររូបត្ថម្ភរបស់រដ្ឋ (State Nutritional Assistance Program or SNAP)។ នៅកាលីហ្វ័រញ៉ាបច្ចុប្បន្ន គេសំដៅទៅលើកម្មវិធី "Cal-Fresh"។) អតិថិជនអាចស្នើសុំនៅការិយាល័យសុខុមាលភាពតំបន់របស់ពួកគេ។ ការស្នើសុំតែមអាហារអាចត្រូវបានរកឃើញនៅគេហទំព័ររដ្ឋកាលីហ្វ័រញ៉ា៖ www.dss.cahwnet.gov/foodstamps

ការស្នើសុំជាទូទៅត្រូវបានមានចំណាត់ក្នុងរយៈពេល 45 ថ្ងៃ។

F. CalWORKs

មនុស្សពេញវ័យនិងកុមារដែលមិនបានទទួលអត្ថប្រយោជន៍ពីសន្តិសុខសង្គមអាចមានលក្ខណៈគ្រប់គ្រាន់ ដើម្បីទទួលបានអត្ថប្រយោជន៍ CalWORKs ប្រសិនបើមានកុមារម្នាក់នៅក្នុងគ្រួសារដែលត្រូវបាន “ដកហូតការគាំទ្រពីឪពុកម្តាយ” ដោយសារតែឪពុកម្តាយម្នាក់អវត្តមាន ជាជនពិការ ឬជាអ្នកគ្មានការងារធ្វើ។ ជាថ្មីម្តងទៀតកម្រិត អត្ថប្រយោជន៍ទទួលបាន គឺទាបជាង SSI ឆ្ងាយ ជាមួយនឹងជំនួយឥតសំណងអតិបរមាតែ 936 ដុល្លារ សម្រាប់ក្រុមគ្រួសារដែលមានប្អូននាក់។ ឪពុកម្តាយក៏ត្រូវមានលក្ខខណ្ឌការងារយ៉ាងម៉ត់ចត់ ទោះបីជាមានការលើកលែងសម្រាប់ជនពិការ និងអ្នកថែទាំ កុមារដែលពិការក៏ដោយ។ ឪពុកម្តាយអាចបំពេញតម្រូវការការងារនេះដោយក្លាយជាអ្នកផ្តល់សេវាកម្ម IHSS សម្រាប់កូនរបស់គាត់ដែលពិការ។ ក្រុមគ្រួសារអាចផ្សំជំនួយ SSI និង CalWORKs។ ឧទាហរណ៍ឪពុកម្តាយដែលទទួលជំនួយ SSI ដោយខ្លួនឯងផ្ទាល់អាចទទួលបានផលប្រយោជន៍ CalWORKs សម្រាប់ការគាំទ្ររបស់កូនរបស់គាត់។ ប្រាក់ចំណូល SSI របស់គាត់ នឹងមិនត្រូវបានរាប់នៅក្នុងការគណនាជំនួយឥតសំណង CalWORKs ទេ។ ស្រដៀងគ្នានេះដែរ ឪពុកម្តាយរបស់កូន ដែលទទួលបានជំនួយ SSI អាចទទួលបានផលប្រយោជន៍ CalWORKs សម្រាប់ខ្លួនឯងផ្ទាល់ជាអ្នកថែទាំដែលចាំបាច់ ដោយមិនទាក់ទងទៅនឹងប្រាក់ចំណូល SSI ទេ។

យើងចង់ស្តាប់មតិរបស់លោកអ្នក! សូមបំពេញការស្ទង់មតិដូចខាងក្រោមនេះអំពីឯកសារបោះពុម្ពផ្សាយរបស់យើងខ្ញុំ និងសូមឲ្យយើងដឹងពីថាអ្វីដែលយើងកំពុងធ្វើនេះយ៉ាងម៉េចដែរ។

<https://docs.google.com/forms/d/1d6ezTI2M5UMAWU66exLbc1SQ9wDPzvtuS3AGR4-cgwE/viewform?c=0&w=1>

ដើម្បីទទួលបានជំនួយផ្នែកច្បាប់ សូមហៅទៅលេខ 800-776-5746 ឬ បំពេញសំណុំបែបបទស្នើសុំជំនួយ។ សម្រាប់គោលបំណងផ្សេងទៀត សូមហៅទៅកាន់ 916-504-5800 (CA ភាគខាងជើង) 213-213-8000 (CA ភាគខាងត្បូង)។

អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) ត្រូវបានផ្តល់មូលនិធិដោយប្រភពខុសៗគ្នា សម្រាប់បញ្ជីពេញលេញនៃអ្នកផ្តល់មូលនិធិសូមចូលទៅកាន់ <http://www.disabilityrightsca.org/Documents/ListofGrantsAndContracts.html>។